

『まるごと 日本のことばと文化』初級2(A2) <りかい>

ម៉ារីណា: ភាសាជប៉ុន និង វប្បធម៌
កម្រិតបឋម២(A2)RIKAI

ごいんデックス ភាសាជប៉ុនតាមលំដាប់អក្សរ

(五十音順 តាមលំដាប់សំឡេង)

ことば : 1・2・3 = どのの グループ かんじ : () = この 本では かな書き か : ことばを はじめて 見る か ス : スクリプトだけの ことば

	ことば	かんじ	アクセント	クメールご	か
あ	あ		_____	អា (ពាក្យឧទាស)	3
	ああ		_____	អា!!! (ពាក្យឧទាស)	2
	あいさつ		あーいさつ	ការស្នាក់មន្ត្រី	9
	アイスクリーム		アイスクリーム	កាវ៉ាម	14
	アイティー		アイティー	តែទឹកកក	3
	あいます【あう1】	会います	あいまーす	ជួប	1
	アイロン		アイロン	ឆ្នាំងអ៊ុំត	11
	あお	青	あーお	ពណ៌ខៀវ	16
	あかい	赤い	あかい、あかーい	ពណ៌ក្រហម	18
	あかちゃん	(赤ちゃん)	あーかちゃん	កូនភ្លេង(ទារក)	1
	あかるい	明るい	あかるい、あかるーい	ភ្លឺ (ទឹកភ្លៀងដែលមានពន្លឺ) រូសរាយ(បង្ហាញពីអត្ថបទរីកមនុស្ស)	6
	あき	秋	あーき	រដូវស្លឹកឈើជ្រុះ	1
	あきはばら	秋葉原	あきはーばら	តំបន់អាគីហាបារ៉ា	17ス
	あきひこ／あきひこさん	秋彦／秋彦さん	あきーひこ／あきーひこさん	លោក អាគីហិកុ	1
	あきます【あく1】		あきまーす	បើក	11
	あきます【あきる2】		あきまーす	ណាយចិត្ត បាត់បង់ចំណាប់អារម្មណ៍	16
	アクセサリー		アークセサリー、アクセーサリー	គ្រឿងអលង្ការ	6
	あけます【あける2】		あけまーす	បើក	15
	あげます【あげる2】	(上げます)	あげまーす	លើក(លើកដៃ)	3
	あげます【あげる2】	(上げます)	あげまーす	អោយ	6
	あさ	朝	あーさ	ពេលព្រឹក	5
	あさくさ	浅草	あさくさ	ឈ្មោះតំបន់អាសាកាគីសាក	17
	あさごはん	朝ご飯	あさごーはん	អាហារពេលព្រឹក	4
	あさって		あさーって	ខាងស្អែក	8ス
	あし	足	あしー	ជើង	2
	あじ	味	あじー	រសជាតិ	4
	あしかがよしみつ	足利義満	あしかがよしーみつ	អាស៊ីកាហ្គា យូស៊ីមីគ្យូ(ជាឈ្មោះមនុស្សនៅក្នុងប្រវត្តិសាស្ត្រ)	13
	あした	(明日)	あしたー	ស្អែក	7
	あせ		あーせ	ញើស	4
	あそこ		あそこー	ទីនោះ	2
	あそびます【あそぶ1】		あそびまーす	លេង	2
	あたたかい		あたたかーい	កក់ក្តៅ	3
	あたま	頭	あたまー	ក្បាល	2
	あたまがいい	頭がいい	あたまーが いーい	ន្នាត ល្អាសវៃ	2
	あたらしい(あたらしく)	新しい(新しく)	あたらしーい(あたらしーく)	ថ្មី	1
	あたり		あーたり	ម៉្លោះនោះ ចំនុចនោះ	3
	あつい	熱い	あつーい	ក្តៅ	4
	あつい	暑い	あつーい	ក្តៅ (ទឹកក្តៅ)	5
	あつまります【あつまる1】	集まります	あつまりまーす	ជួបជុំគ្នា ឬ ប្រមូលផ្តុំគ្នា	7
	あと	後	あーと	លើកក្រោយ បន្ទាប់មក	3
	アドバイス		アードバイス	ដំបូន្មាន	5
	あな		あなー	វន្ត	16
	あなた		あなーた	អ្នក	1
	あに	兄	あーに	បងប្រុស(បងប្រុសយើង)	1
	あね	姉	あねー	បងស្រី(បងស្រីយើង)	2
	あの		あのー	នោះ	2
	あの／あのう		_____	អី...អេ... (ប្រើសម្រាប់គិតនៅពេលកំពុងនិយាយអ្វីមួយ)	4
アパート		アパート	ផ្ទះល្វែង	1	
あびます【あびる2】		あびまーす	ងូតទឹក	15	
あぶない		あぶない、あぶなーい	គ្រោះថ្នាក់	5	
あぶら	油	あぶら	ប្រេង ឬ ន្តាញ	15	

	ことば	かんじ	アクセント	クメールご	か
	あべ／あべさん		あべ／あべさん	លោក ស្រីអាប៊ី	1
	あまい		あまい、あまーい	ផ្អែម	2
	あまり		あまり	មិនសូវ	1
	あめ	雨	あーめ	ភ្លៀង	1
	アメリカ		アメリカ	ប្រទេសអាមេរិក	4
	アメリカじん	アメリカ人	アメリカーじん	ជនជាតិអាមេរិក	4
	あらいます【あらう1】	洗います	あらいまーす	លាង	11
	ありがとう		ありーがとう	អរគុណ	2
	あります【ある1】		ありまーす	មាន ឬ នៅ	1
	あるきます【あるく1】	歩きます	あるきまーす	ដើរ	5
	アルバイト		アルバーイト	ការងារក្រៅម៉ោង	9
	アルル		アールル	ទីក្រុងArles(នៅប្រទេសបារាំង)	17
	アレルギー		アレールギー	ប្រតិកម្ម(អាហារ)	3
	アンケート		アーンケート、 アンケート	កម្រងសំណួរអង្កេត	7
	あんない(します)【(する3)】		あんなーい	ការណែនាំ	6
い	いい		いーい	ល្អ	1
	いいえ		いいえー	ទេ មិនមែនទេ	7
	いいます【いう1】	言います	いいまーす	និយាយ	3
	いえ	家	いえー	ផ្ទះ	1
	いかが		いかにーが	យ៉ាងមេចដែរ	6
	いきます【いく1】	行きます	いきまーす	ទៅ	1
	いくら		いーくら	ថ្លៃប៉ុន្មាន	13
	いけばな	(生け花)	いけーばな	ការរៀបចំតុបតែងផ្កា	10
	いけん	(意見)	いーけん	គំនិត	4
	いしかわ／いしかわさん	(石川／石川さん)	いしかわ／ いしかわさん	លោក អ៊ិស៊ិកាវ៉ា	1
	いじょう		いーじょう	លើសពី ឬ ជាង	14
	いす		いす	កៅអី	7
	いそがしい	忙しい	いそがしーい	រវល់	7
	いそぎます【いそぐ1】	急ぎます	いそぎまーす	ប្រញាប់	8
	いただきます		いただきまーす	ញ៉ាំ ឬ បានទទួល(ជាពាក្យគុណសមរម្យរបស់ពាក្យ もらいます)	4
	いちど	(一度)	いちどー	ម្តង	10
	いちにち	1日／一日	いちにちー、いちにち	មួយថ្ងៃ	6
	いちにちじゅう	一日中	いちにちじゅう	ពេញមួយថ្ងៃ	6
	いちねんじゅう	一年中	いちねんじゅう	ពេញមួយឆ្នាំ	6
	いちばん	一番	いちばん	ដែលល្អបំផុត លេខ១	1
	いちばんめ	1番目	いちばんめー	ទីមួយ ឬ លំដាប់ទីមួយ	1
	いちろう／いちろうさん	(一郎／一郎さん)	いちろう／ いちろうさん	លោក អ៊ិឈិរ៉ូ	1
	いつ		いーつ	ពេលណា	4
	いつか	5日／五日	いつか	ថ្ងៃទី៥	7
	いつごろ		いつごろ	ពេលណាមួយ	6ス
	いっしょに		いっしょに	ជាមួយគ្នា	2
	いっぱい		いっぱい	ពេញ ឬ គ្រប់គ្រាន់	4
	いつも		いっつも	រាល់ពេល តែងតែ	1
	いぬ		いぬー	ឆ្កែ	2
	いのります【いのる1】		いのりまーす	បន់ស្រន់	10
	イベント		イベント	ព្រឹត្តិការណ៍	7
	イベントカレンダー		イベントカレーンダー	ប្រតិទិនព្រឹត្តិការណ៍	14
	イベントプログラム		イベントプログーラム	កម្មវិធីព្រឹត្តិការណ៍	8
	いま	今	いーま	ឥឡូវ	1
	いま		いまー	បន្ទប់ទទួលភ្ញៀវ	9
	います【いる2】		いまーす	នៅ ឬ មាន	1
	いまままでに	今までに	いままーでに	រហូតមកដល់ឥឡូវនេះ	1
	いみ	意味	いーみ	អត្ថន័យ	1
	いもうと	妹	いもうとー	ប្អូនស្រី(ប្អូនស្រីយើង)	1
	いもうとさん	妹さん	いもうとさん	ប្អូនស្រី(ប្អូនស្រីអ្នកដទៃ)	2
	いりぐち	(入り口)	いりぐち	ច្រកចូល	8ス
	いります【いる1】		いりまーす	ត្រូវការ	16

	ことば	かんじ	アクセント	クメールご	か
	イルカ		いるか	សត្វដុលហ្វីន ឬ ផ្សាក	6
	いれます【いれる2】	入れます	いれまーす	ដាក់ចូល	4
	いろ	色	いろー	ពណ៌	16
	いろいろ(な)		いろいろ	ផ្សេងៗ	4
	いわいます【いわう1】	祝います	いわいまーす	សម្តែងសេចក្តីត្រេកអរ ឬ អបអរសាទរ	10
	いんしょく	飲食	いんしょく	ការបរិភោគ	14
	インストラクター		インストラクター	គ្រូ ឬ គ្រូបង្រៀន	5
	インターネット		インターネット	អ៊ីនធឺណែត	4
	インド		インド	ប្រទេសឥណ្ឌា	1
う	ううん／うーん		——	អី.....(ជាពាក្យឧទាស)	8
	うえ	上	うえー、うえー	លើ ខាងលើ	1
	うけつけ	受付	うけつけ	កន្លែងផ្តល់ព័ត៌មាន	7
	うけます(しけんを)【うける2】	(受けます(しけんを))	うけまーす	ចូល ឬ ទទួល (ចូលប្រឡង)	10
	うごきます【うごく1】	動きます	うごきまーす	ធ្វើចលនា (ម៉ាស៊ីនធ្វើចលនា)	11
	うさぎ		うさぎ	សត្វទន្សាយ	14
	うしろ	(後ろ)	うしろ	ខាងខ្នង ឬ ខាងក្រោយ	8
	うた	歌	うたー	ចម្រៀង	2
	うたいます【うたう1】	歌います	うたいまーす	ច្រៀង	2
	うち	(家)	うち	ផ្ទះ	2
	うちわ		うちわ	ផ្លិតបក់ (ផ្លិតបែបជប៉ុន)	7
	うつくしい		うつくしい	ស្រស់ស្អាត	6
	うま		うまー	សេះ	13
	うまい		うまい	ពូកែ ឬ មានជំនាញ	8
	うまくいきます		うーまくいきまーす	ទៅបានយ៉ាងរលូន ឬ ទៅបានយ៉ាងល្អ	10
	うまれます【うまれる2】	生まれます	うまれまーす	កើត	1
	うみ	海	うーみ	សមុទ្រ	1
	うりきれ	(売りきれ)	うりきれ	លក់អស់	9
	うります【うる1】	売ります	うりまーす	លក់	16
	うるさい		うるさい	ជួង ឬ រញ្ជ័ររញ្ជ័រ	12
	うれしい		うれしい	រីករាយ ត្រេកអរ	2
	うん		——	បាទ ឬ បាស (ពាក្យនេះស្តីនឹងពាក្យអៃដែរ ប្រើជាមួយមិត្តភក្តិធម្មតាតែមិនសូវគួសមដូចពាក្យអៃទេ)	4
	うんてん(します)【する3】	運転(します)	うんてん	បើកបរ	3
	うんどう(します)【する3】	(運動(します))	うんどう	លំហាត់ប្រាណ	3
え	え	絵	えー	រូបភាព	1
	え／えっ		——	អេ.....(ជាពាក្យឧទាស ភ្ញាក់ផ្អើលនឹងអ្វីមួយ ឬ ចង់អោយគេនិយាយម្តងទៀត)	2
	エアコン		エアコン	ម៉ាស៊ីនត្រជាក់	7
	えいが	映画	えいが、えーいが	រឿងកុន ខ្សែភាពយន្ត	14
	えいがかん	(映画館)	えいがーかん	រោងកុន	14
	えいご	英語	えいご	ភាសាអង់គ្លេស	1
	ええ		——	បាទ ឬ បាស (ពាក្យនេះស្តីនឹងពាក្យអៃដែរ ប្រើជាមួយមិត្តភក្តិធម្មតាតែមិនសូវគួសមដូចពាក្យអៃទេ)	1
	えー		——	គឺថា (ជាពាក្យកំពុងរកនឹកអ្វីមួយ)	14ヌ
	ええと／ええっと		——	គឺថា (ជាពាក្យកំពុងរកនឹកអ្វីមួយ)	14
	エコ		エコ	អេកូឡូស៊ី	15
	エコかどう	エコ活動	エコかーどう	សកម្មភាពជួយសម្អាតបរិស្ថាន	15
	エネルギー		エネルギー	ថាមពល	12
	えび		えび	បង្កា	3
	エビフライ		エビフライ	បង្កាបំពង	3
	エプロン		エプロン	អាវពាក់ពេលធ្វើម្ហូបការពារកុំអោយប្រឡាក់	16
	えほん	絵本	えほん	សៀវភៅរូបភាព	17
	えま		えーま	បន្ទះក្តារសម្រាប់សរសេរពាក្យបួងសួងបែបជប៉ុន	10
	えらびます【えらぶ1】	選びます	えらびまーす	ជ្រើសរើស	18
	えん／～えん	～円	——	យេន(លុយជប៉ុន)	5
お	おいしい		おいしい、おいしーい	ឆ្ងាញ់	2
	おいわい(いわい)	お祝い(祝い)	おいわい	អំណោយ ឬ ការជូនពរ	10
	おおあめ	大雨	おおあーめ	ភ្លៀងខ្លាំង	7
	おおい	多い	おーおい	ច្រើន	3

ことば	かんじ	アクセント	クメールご	か
おおきい	大きい	おおきーい	ធំ	1
おおきな	大きな	おーおきな	ធំ	17
オーケー/OK		オーケー	អូបេ	8៤
おおさか	大阪	おおさか	ទីក្រុងអូសាកា	1
おおそうじ	大そうじ	おおそーうじ	ការបោសសំអាត(សំអាតផ្ទះ ឬ ក្រុមហ៊ុន)	9
オープントースター		オープントースター	ម៉ាស៊ីនដុតនំ ឬ ម៉ាស៊ីនអាំងសាច់	4
おおみそか		おおみーそか	ថ្ងៃមុនពេលចូលឆ្នាំ(ថ្ងៃ៣១ធ្នូ)	9
おおゆき	大雪	おおゆき	ព្រិលធ្លាក់ខ្លាំង	9
おおよろこび	大喜び	おおよーろこび	ការត្រេកអរដ៏ខ្លាំង ឬ ការសប្បាយរីករាយ	6
おかあさん	お母さん	おかーあさん	ម្តាយ(ម្តាយអ្នកដទៃ)	9
おかし(かし)		おかし	នំ ឬ នំចំណី	1
おかね(かね)	お金(金)	おかね	លុយ	14
おきなわ	沖縄	おきなわ	ខេត្តអូគីណាវ៉ា	5
おきなわガラス	沖縄ガラス	おきなわがーらす	សម្ភារៈដែលធ្វើពីកែវនៅខេត្តអូគីណាវ៉ា	6
おきます【おく1】		おきまーす	ទុក ឬ ដាក់	14
おきます【おきる2】	起きます	おきまーす	ក្រោកពីគេង	18
おきやくさん	お客さん	おきやくさん	ភ្ញៀវ (ជាពាក្យគូសម)	3
おくさん		おーくさん	ភរិយា (ភរិយាអ្នកដទៃ)	2
おくに(くに)	お国(国)	おくに	ប្រទេស	1៤
おくります【おくる1】	送ります	おくりまーす	ផ្ញើ ឬ ជូន	2
おくれます【おくれる2】		おくれまーす	យឺត	10
おこさん	お子さん	おこさん	កូន(កូនអ្នកដទៃ)	2
おこないます【おこなう1】		おこないまーす	ប្រារព្ធ ឬ ធ្វើពិធី	13
おこります【おこる1】		おこりまーす	កើតឡើង(ហេតុការណ៍អ្វីមួយកើតឡើង)	10
おさけ(さけ)	お酒(酒)	おさけ	ស្រាស	3
おしえます【おしえる2】	教えます	おしえまーす	បង្រៀន	4
おしごと(しごと)	お仕事(仕事)	おしーごと	ការងារ	1៤
おしゃれ(な)		おしゃーれ	ដែលទាន់សម័យ, តែងខ្លួន	12៤
おしょうがつ(しょうがつ)	お正月(正月)	おしょうがつー、 おしょうがつ	ថ្ងៃចូលឆ្នាំ(១មករា)	9
おしらせ(しらせ)	お知らせ(知らせ)	おしらせ	ការជូនដំណឹង ឬ សេចក្តីជូនដំណឹង	10
おしろ(しろ)		おしろ	ប្រាសាទ	6
おすし(すし)		おすし	ម្ហូបស៊ីស៊ី	3៤
おすすめ		おすすめ	ការផ្តល់យោបល់	3
おせわ(せわ)	(お世話(世話))	おせーわ	ជាបន្តក ឬ ក្រោមការមើលថែ	9
おそい(おそく)		おそい (おそーく)	យឺត	18
おちます(しけんに)【おちる2】		おちまーす	ធ្លាក់(ប្រលងធ្លាក់)	10
おちゃ(ちゃ)	お茶(茶)	おちゃ	តែបៃតង	4
おちゃ	お茶	おちゃ	តែបៃតង	14
おっと	夫	おっと	ប្តី(ប្តីយើង)	4
おてら(てら)	お寺(寺)	おてら	វត្ត	6
おと	音	おとー	សម្លេង	4
おとうさん	お父さん	おとーうさん	ឪពុក(ឪពុកអ្នកដទៃ)	2
おとうと	弟	おとうとー	ប្អូនប្រុស(ប្អូនប្រុសយើង)	1
おとうとさん	弟さん	おとうとさん	ប្អូនប្រុស(ប្អូនប្រុសអ្នកដទៃ)	2
おとこのこ	男の子	おとこーのこ	ក្មេងប្រុស	1
おとこのひと	男の人	おとこのひとー	មនុស្សប្រុស	2
おとします【おとす1】		おとしまーす	ធ្វើអោយជ្រុះ ឬ ទម្លាក់	11
おとな	大人	おとな	មនុស្សពេញវ័យ	8
おどり		おどり	រាំ	6
おどります【おどる1】		おどりまーす	រាំ	7
おとを たてます	音を たてます	おとーを たてまーす	ធ្វើអោយមានសម្លេង	4
おなか		おなか	ពោះ	3
おなじ	同じ	おなじ	ដូចគ្នា	2
おにいさん	お兄さん	おにーいさん	បងប្រុស(បងប្រុសអ្នកដទៃ)	2
おねえさん	お姉さん	おねーえさん	បងស្រី(បងស្រីអ្នកដទៃ)	2
おねがいます	お願いします	おねがーいしまーす	សូមមេត្តា សូមអង្វរ	3
おば		おば	មីង ឬ អីស្រី(របស់ខ្ញុំ)	1
おばあちゃん		おばーあちゃん	ជីដូន ឬ យាយ	10
おひる(ひる)	お昼(昼)	おひーる	ពេលថ្ងៃត្រង់	6

ことば	かんじ	アクセント	クメールご	か
おひるごはん(ひるごはん)	お昼ご飯(昼ご飯)	おひるごーはん	អាហារថ្ងៃត្រង់	7
オフィス		オーフィス	ការិយាល័យ	15
オペラ		オーペラ	ល្ខោនអូបេរ៉ា	6
おべんとう(べんとう)		おべんとう	បាយប្រអប់	7
おまごさん		おまごさん	ចៅ (ចៅអ្នកដទៃ)	2
おまつり(まつり)	お祭り(祭り)	おまつり	ពិធីបុណ្យ	14
おみせ(みせ)	お店(店)	おみせ	ហាង ឬ តូប	5
おみやげ(みやげ)		おみやげ	វត្ថុអនុស្សាវរីយ៍	5
オムレツ		オムレツ	ពងទាចៀន	4
おめでとう		おめでとう	អបអរសាទរ	9
おもい	重い	おもい、おもーい	ធ្ងន់	12
おもいだします【おもいだす1】	(思い出します)	おもいだしまーす	នឹកឃើញ ឬ រកនឹក	17
おもいで	思い出	おもいで	ការចងចាំ(អនុស្សាវរីយ៍)	6
おもいます【おもう1】	思います	おもいまーす	គិត	2
おもさ	重さ	おもさ	ទំងន់	12
おもしろい		おもしろーい	គួរអោយចាប់អារម្មណ៍	2
おや	親	おやー	ម្តាយឪពុក	9
およぎ	泳ぎ	およぎー	ហែលទឹក	6
およぎます【およぐ1】	泳ぎます	およぎまーす	ហែលទឹក	2
おります【おる2】		おりまーす	ចុះ	5
おります【おる1】		おりまーす	បត់ (បត់អាវ ឬបត់ក្រដាស)	10
おりもの		おりもの	វាយនភណ្ឌ	14
オリンピック		オリンピック	កីឡាអូឡាំពិក	17
おれい(れい)		おれい	ការផ្លែងអំណរគុណ	7
おわり	終わり	おわり	ចប់	13
おわりごろ	終わりごろ	おわりごーろ	នៅពេលចប់ ឬ ពេលចុងក្រោយ	13
おわります【おわる1】	終わります	おわりまーす	បញ្ចប់	7
おんがく	音楽	おーんがく	តន្ត្រី	6
おんがくか	(音楽家)	おんがくか	តន្ត្រីករ	17
おんがくプレーヤー	音楽プレーヤー	おんがくプレーヤー	ម៉ាស៊ីនចាក់តន្ត្រី	11
おんど	温度	おーんど	កម្ដៅ	15
おんなのこ	女の子	おんなーのこ	ក្មេងស្រី	16
おんなのひと	女のひと	おんなのひとー	មនុស្សស្រី	2
か				
か／～か	(～家)	～か	អ្នក (អ្នកនិពន្ធរឿង ឬ អ្នកសរសេរ ប្រលោមលោក)	17
カード		カード	កាត	9
かい		かーい	ខ្យង លៀស ឬ គ្រម	3
かい／～かい	～回	——	ដង (ប្រើក្នុងការរាប់ចំនួន)	6
かい／～かい	～階	～かい	ជាន់(អគារជាន់ទី១ឬ ជាន់ទី២)	14
かいがん		かいがん	ឆ្នេរសមុទ្រ ឬ ច្រាំងសមុទ្រ	5
かいぎ	会議	かーいぎ	ការប្រជុំ	15
かいぎしつ	会議室	かいぎーしつ	បន្ទប់ប្រជុំ	15
がいこく	外国	がいこく	បរទេស	9
がいこくご	外国語	がいこくご	ភាសាបរទេស	14
かいしゃ	会社	かいしゃ	ក្រុមហ៊ុន	1
かいしゃいん	会社員	かいしゃーいん	បុគ្គលិកក្រុមហ៊ុន	1
かいじょう	会場	かいじょう	កន្លែងប្រារព្ធពិធី	7
かいだん		かいだん	ជណ្តើរ	15
かいてき(な)		かいてき	ងាយស្រួល ឬ ជាសុខភាព	1
ガイド／ガイドさん		ガイド／ガイドさん	មគ្គុទ្ទេសក៍	5
かいます【かう1】	買います	かいまーす	ទិញ	1
かいめ／～かいめ	～回目	～かいめー	លើកទី	10
かいもの(します)【する3】	買い物(します)	かいもの	ទិញតំរូវ	1
カウンター		カウンター	បញ្ជី ឬ កន្លែងផ្តល់ព័ត៌មាន	5
かえします【かえる1】	返します	かえしまーす	សង	5
かえります【かえる1】	帰ります	かえりまーす	ត្រឡប់ទៅផ្ទះវិញ	4
かえる		かえる	សត្វកង្កែប	14
かお		かお	មុខ	9
がか	画家	がか	អ្នកគូររូប ឬ វិចិត្រករ	17
かかります【かかる1】		かかしまーす	ចំណាយ (ចំណាយពេលវេលា) (ចំណាយលុយ)	11

ことば	かんじ	アクセント	クメールご	か
かき		かーき	អយស្តិ៍	3
かきます【かく1】	書きます	かきまーす	សរសេរ	7
かきます【かく1】		かきまーす	គូស	8
がくせい	学生	がくせい	សិស្ស	2
かげつ	～か月	～かーげつ	ខែ (ចំនួនខែ)	16
かけます(めがねを)【かける2】		かけまーす	ពាក់(ពាក់វ៉ែនតា)	2
かけます(しょうゆを)【かける2】		かけまーす	ចាក់(ទឹកជ្រលក់)	4
かさ		かーさ	ដំគ្រ	5
かざり		かざり	ការតុបតែង	10
かざります【かざる1】		かざりまーす	តុបតែង	1
かします【かす1】	貸します	かしまーす	អោយខ្ចី	16
かしゅ	歌手	かーしゅ	តារាចម្រៀង	17
かぜ	風	かぜ	ខ្យល់	1
かぜ		かぜ	ផ្កាសាយ	9
かぞく	家族	かーぞく	គ្រួសារ	2
かた(たべかた)	～方(食べ方)	——	របៀប(របៀបញ្ជី)	4
カタカナ		カタカーナ	អក្សរកាតាកាណា	7
かたづけ		かたづけ	ការរៀបចំទុកដាក់	7
かたづけます【かたづける2】		かたづけまーす	រៀបចំទុកដាក់	7
がつ	～月	——	ខែ	1
がっき		がっき	ឧបករណ៍ភ្លេង	14
がっきてん		がっきーてん	ការតាំងពីពីរណ៍ឧបករណ៍ភ្លេង	14
がっこう	学校	がっこう	សាលារៀន	1
かつどう	活動	かつどう	សកម្មភាព	15
かてい		かてい	គ្រួសារ	10入
かなしい		かなしい、かなしーい	កើតទុក្ខ ឬ មិនសប្បាយចិត្ត	18
カナダ		カナーダ	ប្រទេសកាណាដា	1
かならず	(必ず)	かならず	ជានិច្ច ឬ ដាច់ខាត	4入
かなり		かーなり	ច្រើនគួរសម	18
かに		かに	ក្តាម	3
かにサラダ		かにサーラダ	ញ៉ូត្តាម	4
かのじょ		かーのじょ	មិត្តស្រី ឬ សង្ស្រី	10
かばん		かばん	កាបូប	15
カフェ		カーフエ	កាហ្វេ	14
かぶります【かぶる1】		かぶりまーす	ពាក់	2
がまん(します)【する3】		がーまん	ការអត់ទ្រាំ ឬ ការអត់ធ្មត់	11
かみ		かみ	សក់	2
かみ	紙	かみ	ក្រដាស	10
かみさま		かーみさま	ព្រះ	10
かゆい		かゆーい	រមាស់	4
カー		カール	ពណ៌	12
からい		からーい	ហ៊ីរ	4
カラオケ		カラオケ	ខាវ៉ាអូខេ	7
カラオケコンテスト		カラオケコンテスト	ការប្រកួតខាវ៉ាអូខេ	7
ガラス		ガラス	កែវ ឬ កញ្ចក់	6
からだ	体	からだ	រាងកាយ	3
からて	(空手)	からて	គីឡូការ៉ាតេ	8
からてデモンストレーション	(空手デモンストレーション)	からてデモンストレーション	ការបង្ហាញការ៉ាតេ	8
かります【かりる2】	借ります	かりまーす	សុំខ្ចី	2
かるい	軽い	かるい、かるーい	ស្រាល	12
カレー		カレール	ការី (សម្អាតការី)	2
カレンダー		カレールンダー	ប្រតិទិន	14
かわ	川	かわ	ស្ទឹង ទន្លេ	1
かわい／かわいさん		かわい／かわいさん	លោកស្រី ខាវី	1
かわいい		かわいーい	ស្អាត, គួរអោយស្រលាញ់	2
かわかみ／かわかみさん	川上／川上さん	かわかみ／かわかみさん	លោក ការ៉ាកាមី	10
かわきます【かわく1】		かわきまーす	ស្តុក(បំពង់)ស្រែកទឹក	4

	ことば	かんじ	アクセント	クメールご	か
	かわの／かわのさん		かーわの／ かーわのさん	លោក កាវ៉ូណុ	9
	かわります【かわる1】	変わります	かわりまーす	ផ្លាស់ប្តូរ ឬ ប្រែប្រួល	16
	かんがえ	考え	かんがーえ	គំនិត	16ス
	かんがえます【かんがえる2】	考えます	かんがえまーす	គិត	11
	かんこう(します)【(する3)】	観光(します)	かんこう	ដំណើរកំសាន្ត	5
	かんこうきゃく	観光客	かんこーうきゃく	ភ្ញៀវទេសចរណ៍	13
	かんこうち	観光地	かんこーうち	តំបន់ទេសចរណ៍	5
	かんこく	韓国	かーんこく	ប្រទេសកូរ៉េ	2
	かんじ	漢字	かんじ	អក្សរកាន់ជិ	7
	かんそう		かんそう	មតិយោបល់	6
	かんだ	神田	かんだ	តំបន់ខាន់ដា	1ス
	かんだん(な)		かんだん	ងាយស្រួល	2
	かんぱい(します)【(する3)】		かんぱい	លើកកែវ(ជល់កែវ)	4
	がんばります【がんばる1】		がんばりまーす	ប្រឹងប្រែង ខិតខំ	1
	かんむてんのう	桓武天皇	かーんむてんのう	អធិរាជខាន់មី	13
き	き	木／樹	きー	ឆើមឈើ	1
	き	気	き	អារម្មណ៍	5
	きに いります	気に いります	きに いりまーす	ចូលចិត្ត ពេញចិត្ត	6
	きに します	気に します	きに しまーす	យកចិត្តទុកដាក់ ឬ គិតពិចារណា	11
	きを つけます	気をつけます	きを つけまーす	ប្រុងប្រយ័ត្ន	5
	き(そうじき)	～機(そうじ機)	——	ម៉ាស៊ីន	11
	きいろ		きいろ	ពណ៌ខ្មៅ	16
	きおんまつり	祇園祭	きおんまーつり	ពិធីបុណ្យហ្គីអុង	13
	ききます【きく1】	聞きます	ききまーす	ស្តាប់	1
	ききます【きく1】	聞きます	ききまーす	សួរ	7
	きこく(します)【(する3)】	帰国(します)	きこく	ត្រឡប់ទៅប្រទេសវិញ	9
	きせつ		きーせつ	រដូវ	3
	きのう		きのーう、きのう	ម្សិលមិញ	3
	きのう	機能	きのーう	មុខងារ ឬ តួនាទី	12
	きびしい(きびしく)		きびしーい(きびーしく)	តឹងរឹង	2
	きます【きる2】	着ます	きまーす	ពាក់	2
	きます【くる3】	来ます	きまーす	មក	2
	きめます【きめる2】	決めます	きめまーす	សម្រេចចិត្ត	4
	きもち	(気持ち)	きもち	អារម្មណ៍	5
	きもちがいい	(気持ちがいい)	きもちが いーい	អារម្មណ៍ល្អ	5
	きもの	(着物)	きもの	សម្លៀកបំពាក់គីម៉ូណូ	14
	きゃく	客	きゃく	ភ្ញៀវ ឬ អតិថិជន	3
	きやま／きやまさん	(木山／木山さん)	きーやま／きーやまさん	លោកគីយ៉ាម៉ា	9
	キャンプ		キャンブ	បោះតង	6
	きゆう(な)	(急(な))	きゆう	ភ្លាមៗ	7
	きゆうけい		きゆうけい	សម្រាក	7
	ぎゆうしゃ	牛車	ぎゆうしゃ	រទេះគោ	6
	ぎゆうにく	牛肉	ぎゆうにく	សាច់គោ	3
	きゆうりょう		きゆうりょう	ប្រាក់ខែ	10
	きょう	今日	きょう	ថ្ងៃនេះ	2
	きょうことば	京ことば	きょうこーとば	គ្រាមភាសារបស់ក្បួតុ	13
	きょうしつ	(教室)	きょうしつ	បន្ទប់រៀន	7
	きょうだい	(兄弟)	きょうだい	បងប្អូន	1
	きょうと	京都	きょうと	ទីក្រុងក្បួតុ	13
	きょうみ		きょうみ	ចំណាប់អារម្មណ៍	7
	きょうみがあります(～に)		きょうみがあります	មានចំណាប់អារម្មណ៍	7
	きょうみをもちます(～に)	きょうみを 持ちま す(～に)	きょうみを もちまーす	ចាប់អារម្មណ៍ទៅលើ	17
	きょねん	去年	きょねん	ឆ្នាំមុន	7
	きります【きる1】		きりまーす	កាត់	2
	きります(スイッチを)【きる1】		きりまーす	បិទ ឬ ផ្តាច់ (បិទកុងតាក់ ឬ ផ្តាច់ភ្លើង)	15
	きれいな		きれい	ស្អាត	2
	キロ／～キロ		～ーキロ	គីឡូម៉ែត្រ ឬ គីឡូក្រាម	12ス
	きん	金	きん	មាស	13
	きん(きんようび)	金	きん	ថ្ងៃសុក្រ	8

	ことば	かんじ	アクセント	クメールご	か
	きんいろ	金色	きんいろ	ពណ៌ ័័័ មាស	13
	きんかくじ/きんかく	金閣寺/金閣	きんかくじ/ きんかく	ប្រាសាទមាស(នៅក្បែរតុ)	13
	きんし	禁止	きんし	ការហាមឃាត់	14
	きんぱく	金ぱく	きんぱく	មាសសន្លឹក	13
	きんメダル	金メダル	きんメダル	មេដាយ	17
く	クアラルンプール		クアラルンプール	កូឡាឡាំពួរ	1
	クイズ		クイズ	សំណួរ	4
	くうき	空気	くうき	ខ្យល់ ឬ អាកាស	6
	くうこう	空港	くうこう	ប្រធានយន្តហោះ	5
	クジラ		クジラ	ត្រីបាឡែន	6
	クジラウォッチング		クジラウォッチング	ការស្ទង់ត្រីបាឡែន	6
	くだもの		くだもの	ផ្លែឈើ	3
	くつ		くつ	ស្បែកជើង	2
	くつした		くつした	ស្រោមជើង	16
	くに	国	くに、~くに	ប្រទេស	1
	くの/のさん		くの / のさん	លោក ឃីណុ	4
	クラス		クラス	ថ្នាក់រៀន	18
	くらべます【くらべる2】		くらべます	ប្រៀបធៀប	11
	グラム/~グラム		~グラムក្រាម	3
	グリーンカーテン		グリーンカーテン	វាំងននពណ៌បៃតង(ការដាំរុក្ខជាតិអោយឡើងតាមជញ្ជាំងផ្ទះ)	15
	グリーンルーフ		グリーンルーフ	ដំបូលពណ៌បៃតង	15
	クリスマス		クリスマス	បុណ្យណូអែល	9
	クリスマスコンサート		クリスマスコンサート	ការប្រគុំតន្ត្រីបុណ្យណូអែល	9
	グループ		グループ	ក្រុម	7
	くるま	車	くるま	ឡាន	3
	グレー		グレー	ពណ៌ប្រផេះ	12
	クレジットカード		クレジットカード	កាតឥណទាន	11
	くろ	黒	くろ	ខ្មៅ	12
	くろう(します)【する3】		くろう	តស៊ូ (តស៊ូនឹងភាពលំបាក)	17
	くわしい(くわしく)		くわしい(くわしく)	លំអិត ឬ ល្អិតល្អន់	6
け	けいかく		けいかく	គម្រោង ឬ ផែនការ	13
	けいかくてき(な)	けいかく的(な)	けいかくてき	គម្រោង ឬ ផែនការ	13
	けいけん		けいけん	បទពិសោធន៍	11
	げいじゆつか		げいじゆつか	វិធីត្រករ ឬ ជាងគំនូរ	17
	けいたいでんわ	けいたい電話	けいたいでんわ	ទូរសព្ទដៃ	7
	ケーキ		ケーキ	នំខេក	1
	ゲーム		ゲーム	ហ្គេម	18
	ゲームソフト		ゲームソフト	កម្មវិធីហ្គេម	16
	けが		けが	របួស	10
	けしき		けしき	ទេសភាព	5
	けします【けす1】		けします	បិទ	15
	けつあつ		けつあつ	សម្ពាធឈាម	4
	けっか		けっか	លទ្ធផល	11
	けっこん(します)【する3】	結婚(します)	けっこん	រៀបការ	10
	けっこんしき	結婚式	けっこんしき	ពិធីរៀបការ	10
	げんき(な)	元気(な)	げんき	សុខភាពល្អ កម្លាំងក្លាំងក្លា	1
	けんこう(な)		けんこう	សុខភាព	1
	けんた/けんたさん	健太/健太さん	けんた/ けんたさん	លោក ខឹងតា	1
	けんめい	件名	けんめい	ចំណងជើង ឬ ប្រធានបទ	2
こ	こ	子	こ	កូន	1
	ご/~ご	~語	~ご	ភាសា	7
	ご/~ご	~後	~ご	ក្រោយពី	12
	ごうかく(します)【する3】	合格(します)	ごうかく	ជាប់ (ប្រធានជាប់)	10
	こうこう	高校	こうこう	វិទ្យាល័យ	17
	こうこうせい	高校生	こうこうせい	សិស្សវិទ្យាល័យ	13
	こうじょう		こうじょう	រោងចក្រ	17
	こうたい		こうたい	ប្តី, ម្តាយ	7
	こうちゃ		こうちゃ	តែ	3

ことば	かんじ	アクセント	クメールご	か
こうはい		こうはい	សិស្សប្អូន	18
コース		コース	វគ្គ	14
コーチ		コーチ	គ្រូបង្វឹក	17
コート		コート	អាវុធ	2
コーヒー		コーヒー	កាហ្វេ	3
コーラ		コーラ	កូកាកូឡា	3
こおり		こおり	ទឹកកក	4
コーンスープ		コーンスープ	ស៊ុបពោក	3
ごかぞく(かぞく)	ご家族(家族)	ごかぞく	គ្រួសារ(គ្រួសារអ្នកដទៃ)	13
ごきょうだい(きょうだい)	(ご兄弟(兄弟))	ごきょうだい	បងប្អូន(បងប្អូនអ្នកដទៃ)	13
こくさい~		_____	អន្តរជាតិ	4
こくさいけっこん(します)【する3】	こくさい結婚(します)	こくさいけっこん	អាពាហ៍ពិពាហ៍អន្តរជាតិ	4
ここ		ここ	ទីនេះ	3
ごご	午後	ごご	ពេលរសៀល ពេលថ្ងៃ	7
ごしゅじん		ごしゅじん	ប្តី(ប្តីអ្នកដទៃ)	2
ごしよ	御所	ごしよ	រាជវាំងអធិរាជ	13
ごしょう		ごしょう	ប្រេច	4
ごぜん	午前	ごぜん	ពេលព្រឹក	7
ごぜんちゆう	午前中	ごぜんちゆう	កំឡុងពេលព្រឹក	16
こたえ		こたえ	ចម្លើយ	1
ごちゆうもん(ちゆうもん)	ご注文(注文)	ごちゆうもん	បញ្ជាទិញ ឬ កម្ចីង	3
こちら		こちら	ខាងនេះ	14
こっち		こっち	ខាងនេះ	12
コップ		コップ	តែង កែវ	6
こと	(事)	こと	រឿងរ៉ាវ	1
ことし	今年	ことし	ឆ្នាំនេះ	1
ことば		ことば	ពាក្យ	17
こども	子ども	こども	កូន	1
こどもたち	子どもたち	こどもたち	កូនក្មេង	2
この		この	នោះ	3
このあいだ		このあいだ	ក្នុងអំឡុងពេលនេះ	2
ごはん	ご飯	ごはん	បាយ	4
コピー		コピー	ថតចម្លង	15
コピーき	コピー機	コピーき	ម៉ាស៊ីនថតចម្លង	15
こまります【こまる1】		こまらまゝ	មានបញ្ហា	10
ごみ		ごみ	សំរាម	15
こみます【こむ1】		こみまゝ	ចង្អៀត (មនុស្សច្រើនកុះករ)	5
コメント		コメント	មតិយោបល់	11
これ		これ	នេះ	3
これから		これから	ចាប់ពីពេលនេះទៅ	3
~ごろ		~ごろ	ប្រហែល	5
ごろごろします【ごろごろする3】		ごろごろします	ដេកលេងនៅផ្ទះ	9
こわい		こわい	គួរអោយខ្លាច	5
こわれます【こわれる2】		こわれまゝ	ខូច	11
こんかい	今回	こんかい	ពេលនេះ	13
こんげつ	今月	こんげつ	ខែនេះ	14
コンサート		コンサート	ការប្រគំភ្លេង	8
こんしゅう	今週	こんしゅう	សប្តាហ៍នេះ	2
コンテスト		コンテスト	ការប្រកួត	7
こんど	(今度)	こんど	ពេលក្រោយ	5
こんにちは		こんにちは	សួស្តី	2
こんばん		こんばん	យប់នេះ	8
コンピューター		コンピューター	កុំព្យូទ័រ	7
コンポスト		コンポスト	ការលាយបញ្ចូលគ្នា	15
さ				
サービス		サービス	សេវាកម្ម	14
さい		さい	អាយុ	1
さいきん		さいきん	ថ្លៃទឹក: បច្ចុប្បន្ន	1
さいこう		さいこう	អស្ចារ្យ	6
サイズ		サイズ	ទំហំ	12

ことば	かんじ	アクセント	クメールご	か
さいたま	(埼玉)	さいいたま	តំបន់សៃតាម៉ា	1
さいたまし	さいたま市	さいたまし	ទីក្រុងសៃតាម៉ា	10
サイト		サイト	គេហទំព័រ	14
さいとう/さいとうさん		さいとう / さいとうさん	លោកស្រី សៃតូ	1
さがします【さがす1】		さがします	ស្វែងរក ឬ រុករក	7
さかな	魚	さかな	ត្រី	3
さかもとりょうま	坂本龍馬	さかもとりょうま	សាកាម៉ុតុរ៉ូម៉ា(ជាមនុស្សនៅក្នុងប្រវត្តិសាស្ត្រ)	14
さきます【さく1】		さきます	រីក	13
さくねん	昨年	さくねん	ឆ្នាំមុន	9
さくぶん	(作文)	さくぶん	តែងសេចក្តី	18
さくら		さくら	ផ្កាសាគូរ៉ា	13ヌ
さげます【さげる2】	(下げます)	さげます	បន្ថយ	15
さしみ		さしみ	ម្ហូបសាស៊ីមី(ម្ហូបត្រីនៅបែបជប៉ុន)	3
さそいます【さそう1】		さそいます	អញ្ជើញ ឬ បបួល	18
さつえい		さつえい	ការថតរូប (រូប ឬ រឿងរូប)	7
さっか	作家	さっか	អ្នកនិពន្ធ	1
サッカー		サッカー	បាល់ទាត់	17
さつき		さつき	មួយសន្ទុះមុន	3
ざっし		ざっし	ទស្សនាវដ្តី	1
さとう		さとう	ស្ករ	4
さとう/さとうさん		さとう/さとうさん	លោកស្រី សាតូ	2
さま/~さま		_____	លោក លោកស្រី (ប្រើជាពាក្យគូសម)	7
さむい	寒い	さむい	រងាវ	3
さら		さら	ចាន	12
サラダ		サラダ	ញ៉ុ	3
さん/~さん		_____	លោក លោកស្រី	1
さんか(します)【する3】	参加(します)	さんか	ចូលរួម	5
さんかしゃ	参加者	さんかしゃ	អ្នកចូលរួម	8
さんぎょう		さんぎょう	ការងារថែមម៉ោង	18
サングラス		サングラス	វ៉ែនតាការពារពន្លឺថ្ងៃ	5
サンダル		サンダル	ស្បែកជើងសង្រែក	5
さんねん(な)		さんねん	សាកស្នាយ	4
シ	市	シ	ទីក្រុង	10
シ/~シ	~市	_____	ទីក្រុង	10
じ/~じ	~時	~じ	ម៉ោង	7
しあわせ	幸せ	しあわせ	សុភមង្គល	10
しあわせ(な)	幸せ(な)	しあわせ	សុភមង្គល	10
シーズン		シーズン	រដូវ	5
シーディープレーヤー/CDプレーヤー		シーディープレーヤー	ម៉ាស៊ីនចាក់ស៊ីឌី	11
シーフード		シーフード	អាហារសមុទ្រ	3
シーフードサラダ		シーフードサラダ	ញ៉ុអាហារសមុទ្រ	3
ジーンズ		ジーンズ	ខោខ្លីបិយ	16
ジェイポップ/Jポップ		ジェイポップ	តន្ត្រីជបបែបជប៉ុន	2
ジェイポップコンサート/Jポップコンサート		ジェイポップコンサート	ការប្រគុំតន្ត្រីជបបែបជប៉ុន	8
しお	塩	しお	អំបិល	4
しかい		しかい	ពិធីករ	7
しかります【しかる1】		しかります	ស្តីបន្ទោស	18
じかん	時間	じかん	ពេលវេលា	5
じかん/~じかん	~時間	~じかん	ម៉ោង(ចំនួនម៉ោង)	11
しき/~しき	~式	_____	ពិធី	10
しけん	試験	しけん	ការប្រលង	9
じこ		じこ	គ្រោះថ្នាក់	17
じこしょうかい	自己紹介	じこしょうかい	ការណែនាំខ្លួន	1
しごと	仕事	しごと	ការងារ	1
じしょ		じしょ	វចនានុក្រម	14
じしん		じしん	ទំនុកចិត្ត	7
じしん		じしん	រញ្ជួយដី	10
しずか(な)	静か(な)	しずか	ស្ងៀមស្ងាត់	1

ことば	かんじ	アクセント	クメールご	か
しずか/しずかさん	(静/静さん)	しーずか/しーずかさん	លោក ស្រី ស៊ីប៊ូកា	1
しぜん	自然	しぜん	ធម្មជាតិ	1
した	下	した (~のした)	ក្រោម ឬ ខាងក្រោម	1
しちごさん	七五三	しちごさん	ពិធីបុណ្យសម្រាប់ក្មេងអាយុ ៣, ៥, ៧ ឆ្នាំ	10
じつぎょうか		じつぎょうか	អ្នកជំនួញ	17
じつもん		じつもん	សំនួរ	1
じつれい(します) (【する3】)		じつれい	សុំទោសដែលរំខាន	16ス
じてんしゃ	自転車	じてんしゃ、 じてんしゃ	កង់	5
じてんしゃタクシー	自転車タクシー	じてんしゃタクシー	កង់បី ឬ ស៊ីក្លូ	6
じどうしゃ	自動車	じどうしゃ	ឡាន	1
しにます【しぬ1】		しにます	ស្លាប់ ឬ បាត់បង់ជីវិត	18
じぶん	自分	じぶん	ដោយខ្លួនឯង	10
しま	島	しま	កោះ	5
します【する3】		します	ធ្វើ	1
します(AModelに)【する3】		します	សម្រេចចិត្ត	6
します(きれいに)【する3】		します	ធ្វើអោយស្អាត	11
ジム		ジム	កន្លែងហាត់ប្រាណ	3
じむしつ		じむしつ	ការិយាល័យ	7
しめます【しめる2】		しめます	បិទ	15
しもやま/しもやまさん	下山/下山さん	しもやま / しもやまさん	លោកស្រី ស៊ីម៉ាយ៉ា	10
じゃあ		じゃあ	អញ្ជឹង.....(ពាក្យឧទាស)	3
しゃしん	写真	しゃしん	រូបថត	2
シャワー		シャワー	ទឹកផ្កាឈូក	15
しゅう	週	しゅう	សប្តាហ៍	14
じゅう/~じゅう	~中	~じゅう	កំឡុងពេល	6
しゅうかん/~しゅうかん	~週間	~しゅうかん	រយៈពេល..... សប្តាហ៍	9
しゅうしょく(します) (【する3】)		しゅうしょく	ទទួលបានការងារ	18
ジュース		ジュース	ទឹកក្រូច	3
しゅうり(します) (【する3】)		しゅうり	ជួសជុល	16
しゅくだい		しゅくだい	លំហាត់ ឬ កិច្ចការផ្ទះ	1
しゅしょう		しゅしょう	នាយករដ្ឋមន្ត្រី	17
しゅっしん		しゅっしん	ស្រុកកំណើត	1
しゅっちょう	出張	しゅっちょう	ចុះបំពេញការងារនៅខាងក្រៅ	16
しゅっぱつ(します) (【する3】)	出発(します)	しゅっぱつ	ចេញដំណើរ	13
シュノーケリング		シュノーケリング	ការមុជទៅមើលទេសភាពក្នុងទឹកសមុទ្រ	5
しゅみ		しゅみ	ចំណង់ចំណូលចិត្ត	1
じゅんび		じゅんび	រៀបចំ	7
しょう		しょう	រង្វាន់ ឬ ពានរង្វាន់	17
しょうエネ	省エネ	しょうエネ	សន្សំថាមពល	12
しょうかい(します) (【する3】)	紹介(します)	しょうかい	ណែនាំ	13
しょうがつ	正月	しょうがつ	ថ្ងៃចូលឆ្នាំថ្មី	9
しょうがっこう	小学校	しょうがっこう	សាលាបឋមសិក្សា	18
しょうがつやすみ	正月休み	しょうがつやすみ	សម្រាកពេលចូលឆ្នាំ	9
しょうぐん		しょうぐん	អគ្គមេបញ្ជាការ	13
じょうず(な)	上手(な)	じょうず	ពូកែ	2
しょうせつ	(小説)	しょうせつ	ប្រឈមលោក	1
しょうひでんりょく	消費電力	しょうひでんりょく	ការប្រើប្រាស់ថាមពល	12
しょうひん	商品	しょうひん	ផលិតផល	11
しょうゆ		しょうゆ	ទឹកជ្រលក់	4
しょうらい		しょうらい	អនាគត	10ス
ショー		ショー	ការបង្ហាញ	6
しょくじ	食事	しょくじ	ការទទួលទានអាហារ	2
しょくせんき	(食洗機)	しょくせんき	ម៉ាស៊ីនលាងចាន	11
じよし	女子	じよし	ក្មេងស្រី	10
じよせい	女性	じよせい	មនុស្សស្រី ឬ ភេទស្រី	6
しょうぱい		しょうぱい	ប្រៃ	4
ショッピング		ショッピング	ការដើរទិញភ្នំ	11
ショップ		ショップ	ហាង ឬ តូប	14
じょうゆ		じょうゆ	ភាវឯកស្រី	17

	ことば	かんじ	アクセント	クメールご	か
	しらせませす【しらせせる2】	知らせませす	しらせませーす	ជូនដំណឹង	14
	しらせべませす【しらせべる2】		しらせべませーす	ស្វែងរក ឬស្រាវជ្រាវ	14
	しりませす【しる2】	知りませす	しりませーす	ស្គាល់ ឬ ដឹង	2
	しろ	白	しーろ	ពណ៌ស	12
	しろ		しろ	ប្រាសាទ	13
	じん／～じん	～人	～じん	ជនជាតិ	4
	じんじゃ	神社	じんじゃ	វិហារសាសនាស៊ិនតូ	10
	じんせい	人生	じんせい	ជីវិត	17
	しんせき		しんせき	សាច់ញាតិ	9
	しんせつ(な)		しんせつ	ចិត្តល្អ	5
	しんせん(な)		しんせん	ស្រស់	5
	しんねん	新年	しんねん	ឆ្នាំថ្មី	9
	しんぱい(します)【する3】		しんぱい	ព្រួយបារម្ភណ៍	1
	しんぱい(な)		しんぱい	ព្រួយបារម្ភណ៍	11
	しんぶん	(新聞)	しんぶん	កាសែត	17
	しんぶんし	(新聞紙)	しんぶんし	ក្រដាសកាសែត	16
す	すいえい	(水泳)	すいえい	ហែលទឹក	17
	すいぞくかん	(水族館)	すいぞくかん	កន្លែងចិញ្ចឹមសត្វទឹក ឬ ផលរប្បដ្ឋាន	6
	スイッチ		スーイチ、スイーイチ	កុងតាក់	15
	すいませす【すう1】		すいませーす	ដកដង្ហើមចូល / ស្រូបចូល	6
	スーツ		スーツ	សម្លៀកបំពាក់ឈ្មួត	2
	スーツケース		スーツケース	កាបូបសម្រាប់ពេលធ្វើដំណើរ	16
	スーパー		スーパ	ផ្សារទំនើប	1
	スープ		スー	ស៊ុប	3
	スカート		スカ	សំពត់	2
	スカーフ		スカー	កន្សែងបង់ករ	16
	すき(な)	好き(な)	すき	ចូលចិត្ត	1
	スキー		スキ	កីឡាស្គី	18
	すききらい	好ききらい	すききらい	ចូលចិត្តនិងមិនចូលចិត្ត	3
	すきませす【すく1】		すきませーす	មិនពេញ ឬ មិនកកកុញ	3
	すぎませす【すぎる2】		すぎませーす	ជ្រុល លើស	5
	すぐ(に)		すぐ(に)	ភ្លាមៗ	7
	すくない	少ない	すくな	តិចតួច	12
	すごい(すご)		すご	អស្ចារ្យ	4
	すこし	少し	すこ	បន្តិចបន្តួច	2
	すごませす【すごす1】		すごませーす	ចំណាយពេល	9
	すずき／すずきさん		すずき / ずずきさん	លោកស្រី សិហ្សឹគី	2
	すずしい		すずしい	ត្រជាក់ស្រួល	5
	スタッフ		スタ	បុគ្គលិក	6
	ずっと		ず	រហូត	9
	すっぱい		すっぱ	ជូរ	4
	ステーキ		ステーキ	សាច់បន្លែ	3
	すてき(な)		すてき	ស្អាត គួរអោយស្រលាញ់	10
	すてませす【すてる2】		すてませーす	បោះចោល	15
	すばらしい		すば	អស្ចារ្យ	6
	スピーチ		スピー	សុន្ទរកថា	18
	スペイン		スぺ	ប្រទេសអេស្ប៉ាញ	9
	スポーツ		スポ	កីឡា	1
	すみます【すむ1】	住みます	すみます	រស់នៅ	1
	すみません		すみませ	សុំទោស	3
	すもう		すもう	កីឡាស្គីម៉ូ	14
	すわりませす【すわる1】		すわりませ	អង្គុយ	2
せ	せ		せ	កំពស់	2
	せいかつ	生活	せいかつ	ការរស់នៅ	13
	せいき／～せいき	～世紀	～せいき	～ សតវត្សទី	13
	ぜいきん	税金	ぜいきん	ពន្ធ	12
	ぜいこみ	税込	ぜいこみ	ពន្ធរួមបញ្ចូល	12
	せいじか		せいじか	អ្នកនយោបាយ	17
	せいじん	成人	せいじん	មនុស្សពេញវ័យ	10

ことば	かんじ	アクセント	クメールご	か
せいじんしき	成人式	せいじんしき	ពិធីបុណ្យមនុស្សពេញវ័យ	10
せいじんのひ	成人の日	せいじんのひ	ថ្ងៃពិធីបុណ្យមនុស្សពេញវ័យ	10
せいちょう	成長	せいちょう	លូតលាស់ ឬ ចម្រើនលូតលាស់	10
せいひん	製品	せいひん	ផលិតផល	12
セーター		セーター	អាវវដា	2
せかい	世界	せかい	ពិភពលោក	13
せかいいさん	世界いさん	せかいいさん	បេក្ខភក្តីពិភពលោក	13
せかいじゅう	世界中	せかいじゅう	ជុំវិញពិភពលោក	13
ぜったい		ぜったい	ជាក់លាក់ ឬ ពិតប្រាកដ	10
せつめい(します) (【する3】)	説明(します)	せつめい	ពន្យល់	5
せつめいかい	(説明会)	せつめいかい	កិច្ចប្រជុំពន្យល់	7
ぜひ		ぜひ	កុំខាន(មកកុំខាន ឬ ធ្វើកុំខាន)	14
せまい		せまい	ចង្អៀត	12
セミナー		セミナー	សិក្ខាសាលា	14
せんげつ	先月	せんげつ	ខែមុន	1
せんしゅ	選手	せんしゅ	អត្តពលិក ឬ អ្នកកីឡា	17
せんしゅう	先週	せんしゅう	សប្តាហ៍មុន	1
せんせい	先生	せんせい	គ្រូបង្រៀន	2
ぜんぜん	(全然)	ぜんぜん	អត់ទាល់តែសោះ	11
ぜんたい	(全体)	ぜんたい	ទាំងអស់ ឬ ទាំងមូល	11
せんたくき	せんたく機	せんたくき	ម៉ាស៊ីនបោកខោអាវ	11
せんぱい		せんぱい	សិស្សច្បង	18
ぜんぶ	全部	ぜんぶ	ទាំងអស់	4
せんぶうき	せんぶう機	せんぶうき	កង្ហារអគ្គិសនី	11
せんもん		せんもん	ឯកទេស	17
そ				
そう		そう、そう	ដូច្នោះ ឬ បើអញ្ចឹង	1
そうじ(します) (【する3】)		そうじ	សំអាត	9
そうじき	そうじ機	そうじき	ម៉ាស៊ីនបូមចូលី	11
そうりょう	送料	そうりょう	តម្លៃផ្ញើតំបន់(ប្រៃសណីយ៍ ឬ ឡាន)	12
ソウル		ソウル	ទីក្រុងសេអ៊ូល	9
ソース		ソース	ទឹកជ្រលក់	3
ソーラーパネル		ソーラーパネル	បន្ទះសូឡា	15
そして		そして	ហើយ	2
そつぎょう(します) (【する3】)	卒業(します)	そつぎょう	បញ្ចប់ការសិក្សា	17
そっち		そっち	ទីនោះ	12
そと	外	そと	ខាងក្រៅ	5
その		その	នោះ	2
そのまま		そのまま	រក្សាវានៅដដែល	4
そば		そば	ម្ហូបសូបាក់	4
ソファ		ソファ	សាឡុង	1
それ		それ	នោះ	5
それから		それから	បន្ទាប់មក	4
それで		それで	ហើយ	14
それなら		それなら	ប្រសិនបើដូច្នោះ	6
そんな		そんな	ដូចនេះ	2
た				
だい／～だい			គ្រឿង (ប្រើសម្រាប់រាប់ម៉ាស៊ីន)	14ヌ
だいがく	大学	だいがく	សាកលវិទ្យាល័យ	9
だいがくいん		だいがくいん	អនុបណ្ឌិត	17
だいがくせい	大学生	だいがくせい	សិស្សសកលវិទ្យាល័យ	10
たいき／たいきさん	大樹／大樹さん	たいき／たいきさん	លោក តៃគី	1
たいくつ(な)		たいくつ	ការអផ្សក ឬ ផុល	9
たいけん	体験	たいけん	បទពិសោធន៍	6
たいけんツアー	体験ツアー	たいけんツアー	បទពិសោធន៍ទេសចរណ៍	6
たいこ		たいこ	ស្តាំ	8
たいこきょうしつ	(たいこ教室)	たいこきょうしつ	ថ្នាក់បង្រៀនវាយស្តាំ	8
だいじょうぶ(な)		だいじょうぶ	អត់មានបញ្ហាទេ	3
だいすき(な)	大好き(な)	だいすき	ចូលចិត្តខ្លាំង	4
たいせつ(な)		たいせつ	សំខាន់	1
だいどうりょう		だいどうりょう	ប្រធានាធិបតី	17
だいどころ		だいどころ	ផ្ទះបាយ	15

ことば	かんじ	アクセント	クメールご	か
ダイナミック(な)		ダイナミツック	ដែលមានថាមពល ឬ ស្នាមហប់	6
だいにんき	大人気	だいにんき	មានប្រជាប្រិយភាពខ្លាំង	8
ダイビング		ダイビング	ការមុជទឹក	5
ダイビングツアー		ダイビングツア-	ដំណើរកម្សាន្តមុជទឹក	5
たいふう		たいふう	ខ្យល់ព្យុះ	5
たいへん	(大変)	たいへん	ដែលពិបាក យ៉ាប់យឺន	9
たいへん(な)	(大変(な))	たいへん	ដែលពិបាក យ៉ាប់យឺន	5
タオル		ターオル	កន្សែងពោះគោ	16
たかい	高い	たかーい	ខ្ពស់	2
たかい	高い	たかーい	ថ្លៃ	11
だから		だーから	ដូច្នេះ	10
たくさん		たくさん	ច្រើន	4
タクシー		タークシー	ឡានតាក់ស៊ី	5
たけし/たけしさん		たーけし/たーけしさん	លោកតាកេស៊ី	18
たしか		たーしか	ពិតមែន ឬ ថាបើចាំមិនខុស	17
だします【だす1】	出します	だしまーす	ដាក់ចេញ ឬ ផ្ញើចេញ	10
たち/~たち	~たち	——	ពួក (ពួកយើង ឬ ពួកគេ)	2
たちます【たつ1】		たちまーす	ឈរ	2
たてます(おとを)【たてる2】		たてまーす	ធ្វើអោយមានសម្លេង	4
たてます(たてものを)【たてる2】		たてまーす	សាងសង់ (អគារ)	13
たてももの		たてーもの	អគារ	13
たとえば		たとーえば	ឧទាហរណ៍	4៤
たなか/たなかさん	(田中/田中さん)	たなか / たなかさん	លោក តានាកា	1
たなばた		たなばた	កម្មវិធីបុណ្យផ្កាយ	10
たのしい	楽しい	たのしーい	សប្បាយរីករាយ	1
たのしみ	楽しみ	たのしーみ	ទន្ទឹមរង់ចាំដោយក្តីរីករាយ	13៤
たのしみにします	楽しみにします	たのしーみにしまーす	ទន្ទឹមរង់ចាំដោយក្តីរីករាយ	13៤
たのしみます【たのむ1】	楽しみます	たのしみまーす	សប្បាយរីករាយ	6
たのみます【たのむ1】		たのみまーす	ពឹងពាក់	18
たぶん		たーぶん	ប្រហែល	12
たべます【たべる2】	食べます	たべまーす	ញ៉ាំ ពិសា ស៊ី	2
たべもの	食べ物	たべーもの	របស់ញ៉ាំ អាហារ	3
たまご	卵	たまーご	ស៊ុត ពង	3
ため		ためー	សម្រាប់ ឬ ដើម្បី	10
ため(な)		ためー	មិនល្អទេ មិនកើតទេ	3
たやま/たやまさん	(田山/田山さん)	たーやま / たーやまさん	លោក តាយ៉ាម៉ា	17
たれ		たーれ	អ្នកណា	13
たんざく		たんざく	គិលាក្រដាសតូចមួយដែលប្រើសម្រាប់សរសេរពាក្យជូនពរក្នុងពិធីបុណ្យ Tanabata	10
たんじょうび	誕生日	たんじょーび	ខួបកំណើត	10
ダンス		ダンズ	រាំ	1
だんせい	男性	だんせい	ប្រុស ឬ មនុស្សប្រុស	6
ち				
ちいさい	小さい	ちいさーい	តូច	3
チーズ		チーーズ	ឈើស	4
チーム		チーーム	ក្រុម	18៤
チェック		チェック	ពិនិត្យ	8
チェックイン		チェックイーン	ការចុះឈ្មោះ	5
チェックインカウンター		チェックインカウンター	ទីកន្លែងចុះឈ្មោះ	5
ちがいます【ちがう1】		ちがいまーす	ខុស	2
ちかく	近く	ちーかく、ちかーく	ជិត ត្រូវ	1
チキン		チーキン	សាច់មាន់	3
チケット		チーケット	សំបុត្រ	9
ちち	父	ちーち、ちちー	ពួក(ពួករបស់យើង)	2
ちほう	地方	ちーほう、ちほーう	តំបន់	3
ちやわん	茶わん	ちやわん	ចានចង្កឹះ	4
ちゃん/~ちゃん		——	ប្រើសម្រាប់ហៅឈ្មោះក្មេងស្រី ឬកូនស្រី និងសមាជិកគ្រួសារ ឬប្រើដើម្បីបង្ហាញពីភាពស្និទ្ធស្នាល។	1៤
ちゅう/~ちゅう	~中	~ちゅう	កំឡុងពេល	4
ちゅうい(します)【する3】		ちゅうーい	ការយកចិត្តទុកដាក់ ឬ ប្រុងប្រយ័ត្ន	15

	ことば	かんじ	アクセント	クメールご	か
	ちゅうがくせい	中学生	ちゅうがくーせい	សិស្សអនុវិទ្យាល័យ	13
	ちゅうごく	中国	ちゅうーごく	ប្រទេសចិន	4
	ちゅうごくご	中国語	ちゅうごくご	ភាសាចិន	17
	ちゅうごくじん	中国人	ちゅうごくーじん	ជនជាតិចិន	4 រ
	ちゅうし(します)【する3】	中止(します)	ちゅうし	ផ្អាក ឬ រំលាយចោល	7
	ちゅうしん	中心	ちゅうしん	ចំណុចកណ្តាល	13
	ちゅうもん(します)【する3】	注文(します)	ちゅうもん	កម្រិត	3
	ちようさ		ちようーさ	ស្រាវជ្រាវ	11
	ちようし	調子	ちようし	សភាព	11
	ちようど		ちようど	ល្មម ត្រូវនឹង ចំពេល	16
	ちようど いい		ちようど ーい	ល្មម ត្រូវនឹង ចំពេលល្អ	16
	ちよっと		ちよーっと	បន្តិចបន្តួច	2
つ	ツアー		ツアー	ទេសចរណ៍	5
	ツアーがいしゃ	ツアー会社	ツアーーがいしゃ	ក្រុមហ៊ុនទេសចរណ៍	5
	つうやく		つうーやく	បកប្រែ(បកប្រែផ្ទាល់មាត់)	7
	つかいます【つかう1】	使います	つかいまーす	ប្រើ	4
	つかれます【つかれる2】		つかれまーす	ហត់នឿយ	3
	つき	月	つきー	ខែ	14
	つき		つきー	បន្ទាប់	1
	つきます(ふねが)【つく1】	(着きます(ふねが))	つきまーす	មកដល់(កំណត់មកដល់)	5
	つきます(でんきが)【つく1】		つきまーす	បើក(បើកភ្លើង)	11
	つくります【つくる1】	作ります	つくりまーす	បង្កើត	4
	つけます(たれを)【つける2】		つけまーす	ជ្រលក់ ឬ រៀក (ជ្រលក់ទឹកជ្រលក់)	4
	つけます(でんきを)【つける2】		つけまーす	បិទ (បិទភ្លើង)	7
	つごう		つごう	ស្ថានភាព	7
	つま	妻	つま	ភរិយា(ភរិយាខ្ញុំ)	4
	つまらない		つまらーない	គួរឱ្យធុញ ឬ ធុញ	8
	つめたい	冷たい	つめたいー、つめたーい	ត្រជាក់	3
	つゆ		つゆ	រដូវភ្លៀង	5
	つよい		つよーい	ឆ្លាំង	1
	つり		つり	ស្តួចត្រី	6
	つれていきます【つれていく1】		つれていきまーす	នាំយកទៅ	5
	つれます【つれる2】		つれまーす	យកមក	13
て	て	手	てー	ដៃ	3
	であいます【であう1】	(出会います)	であいまーす	ជួបគ្នា	10
	ティーシャツ/Tシャツ		ティーシャツ	អាវយឺត	5
	テーブル		テーブル	តុ	7
	でかけます【でかける2】	出かけます	でかけまーす	ចេញទៅក្រៅ ឬ ចេញក្រៅ	9
	てがみ	(手紙)	てがみ	សំបុត្រ	14 រ
	てき／～てき	～的	～てき	បែប ឬ លក្ខណៈ	13
	できます(ともだちが)【できる2】	できます(友だちが)	できまーす	មានមិត្តភក្តិ	2
	できます(じゅんぴが)【できる2】		できまーす	រៀបចំរូបរាង	8
	できます【できる2】		できまーす	អាច ឬ ចេះ	6
	できるだけ		できるだけ	តាមដែលអាចធ្វើទៅបាន	15
	できれば		できーれば	ប្រសិនបើអាច	5
	でぐち	出口	でーぐち	ច្រកចេញ	14
	デザート		デザート	បង្កែម	4
	デザイン		デザイン	រចនាម៉ូត	12
	デジタルとしよかん		デジタルとしよーかん	បណ្ណាល័យឌីជីថល	14
	テスト		テスト	ប្រលង	18
	てつだいます【てつだう1】		てつだいまーす	ជួយ	1
	では		でーは	អញ្ចឹង	14 រ
	てぶくろ	(手ぶくろ)	てぶーくろ	ស្រោមដៃ	16
	でます【でる2】	出ます	でまーす	ចេញ	4
	でも		でーも	ប៉ុន្តែ	1
	デモンストレーション		デモンストレーション	បង្ហាញ	8
	てら	寺	てらー	វត្ត	13
	デリー		デリー	ទីក្រុងដេលី	1
	テリヤキチキン		テリヤキチーキン	សាច់មាន់អាំង	3

	ことば	かんじ	アクセント	クメールご	か
	テリヤキビーフ		テリヤキビーフ	សាច់គោអាំង	3
	テレビ		テレビ	ទូរទស្សន៍	17
	てん／～てん		～てん	ពីពីរណ៍...	14
	てん／～てん	～点	～てん	ចំណុច ឬ ពិន្ទុ	15
	てんいん	店員	てんいん	បុគ្គលិកហាង	11
	てんき	天気	てんき	អាកាសធាតុ	1
	でんき	電気	でんき	អគ្គិសនី	11
	でんきじどうしゃ	電気自動車	でんきじどうしゃ	ទ្វារអគ្គិសនី	15
	でんきせいひん	電気製品	でんきせいひん	គ្រឿងអគ្គិសនី សម្ភារៈអគ្គិសនី	11
	でんじしよ	(電子じしよ)	でんじしよ	វចនានុក្រមអេឡិចត្រូនិច	1
	てんじひん		てんじひん	របស់ដាក់តាំងបង្ហាញ	14
	でんしゃ	電車	でんしゃ、でんしゃ	រថភ្លើង	5
	でんしれんじ	電子レンジ	でんしれんじ	មីក្រូវ៉េវ	11
	てんのう	天皇	てんのう	អធិរាជ	13
	てんぷら		てんぷら	អាហារបំពង	3៤
	でんりよく	電力	でんりよく	ថាមពលអគ្គិសនី	12
	でんわ	電話	でんわ	ទូរសព្ទ	7
と	ど／～ど	～度	～ど	អង្សារស	15
	ドア		ドア	ទ្វារ	8
	ドイツ		ドイツ	ប្រទេសអាល្លឺម៉ង់	9
	トイレ		トイレ	បង្គន់	7
	トイレットペーパー		トイレットペーパー	ក្រដាសអនាម័យ	16
	どう		どう	យ៉ាងមេចដែរ	2
	とうがらし		とうがらし	ម្ទេស	4
	とうきょう	東京	とうきょう	ទីក្រុងតូក្យូ	9
	どうぐ	道具	どうぐ	ឧបករណ៍	5
	どうして		どうして	ហេតុអ្វី	18
	どうぞ		どうぞ	សូមអញ្ជើញ	4
	とうふ		とうふ、とうふ	តៅហ្វូ	3
	とうふステーキ		とうふステーキ	តៅហ្វូចៀន	4
	どうぶつ	動物	どうぶつ	សត្វ	6
	どうやって		どうやって	បែបណា ឬ ធ្វើបែបណា	4
	とうろく(します) (【する3】)		とうろく	ចុះឈ្មោះ	13
	とおい		とおい、とおい	ឆ្ងាយ	18
	とおか	10日／十日	とおか	ថ្ងៃទី១០	14
	とおく		とおく	ឆ្ងាយ	18
	とおり	通り	とおり	ផ្លូវ	13
	とき	(時)	とき	ពេល ឬ នៅពេល	1
	ときどき		ときどき	ជួនកាល	2
	とくい(な)		とくい	លែងល្អកែ	2
	とくがわしょうぐん	徳川しょうぐん	とくがわしょうぐん、 とくがわしょうぐん	(ជាឈ្មោះបុគ្គលនៅក្នុងប្រវត្តិសាស្ត្រ)	13
	どくしょ	読書	どくしょ	អំណាន ឬ ការអាន	1
	とくちょう	特徴	とくちょう	លក្ខណៈពិសេស	12
	とくに	(特に)	とくに	ជាពិសេស	2
	とくべつ(な)	特別(な)	とくべつ	ពិសេស	9
	どこ		どこ	កន្លែងណា ឬ ទីណា	1
	ところ	(所)	ところ	ទីកន្លែង	1
	とし	年	とし	ឆ្នាំ	9
	とし	年	とし	អាយុ	18
	としかん		としかん	បណ្ណាល័យ	14
	どちら		どちら	មួយណា(រវាងរបស់ពីយ៉ាង)	12
	どっち		どっち	មួយណា(ពាក្យនេះប្រើក្នុងការនិយាយជ្រើសរើសរបស់មួយក្នុងចំណោមរបស់ពី)	12
	ととも／とつとも		ととも /とつとも	ណាស់	2
	とどきます【とどく1】		とどきます	ដល់ ឬ មកដល់	11
	となり		となり	នៅជាប់ / ក្បែរ	7
	どの		どの	មួយណា(ប្រើសម្រាប់ជ្រើសរើសរបស់ដែលមានចាប់ពី៣ឡើងទៅ)	2
	どのぐらい		どのぐらい、 どのぐらい	ប្រហែលប៉ុន្មាន ឬ រយៈពេលប៉ុន្មាន	11

ことば	かんじ	アクセント	クメールご	か
ともだち	友だち	ともだち	មិត្តភក្តិ	1
どようび	土よう日	どよーうび	ថ្ងៃសៅរ៍	2
ドライブ(します)【(する3)】		ドライブ	បើកបរ	5
とりだします【とりだす1】		とりだしまーす	យកចេញ	12
とりにく	とり肉	とりにく	សាច់មាន់	3
とります(しゃしんを)【とる1】		とりまーす	ថត ឬ ផ្តិត (ថតរូប)	2
とります【とる1】		とりまーす	យក ឬ ចាប់យក	4
とります(としを)【とる1】		とりまーす	អាយុកាន់តែចាស់	18
どろ		どろー	ភក់	1
どんな		どーんな	បែបណា	1
な				
なか	中	なーか	ក្នុង ឬ ខាងក្នុង	5
ながい(ながく)	長い(長く)	ながーい(なーがく)	វែង	2
ながいき(します)【(する3)】	長生き(します)	ながーいき、ながーいき	អាយុវែង	10
なかごろ	中ごろ	なかごろ	រវាងកណ្តាលៗ	13
ながします【ながす1】		ながしまーす	ចាក់បង្ហូរ ឬ បណ្តែត	15
なかた(なかた)／なかたさん	中田／中田さん	なかた (なかた)／ なかたさん	លោក ណាកាដាក់	10
なかむら／なかむらさん		なかむら / なかむらさん	លោក ណាកាម៉ូរ៉ា	2
なきます【なく1】		なきまーす	យំ	2
なくなります【なくなる1】		なくなりまーす	ចាត់បង់	17
なつ	夏	なつー	រដូវក្តៅ	5
なつやすみ	夏休み	なつやーすみ	ថ្ងៃសម្រាករដូវក្តៅ	5
なに／なん	何	なーに／なーん	អ្វី	1
なにか	何か	なーにか	អ្វីមួយ	3
なにも	何も	なにも	មិនមានអ្វីទាំងអស់	3
なのか	7日／七日	なのか	ថ្ងៃទី៧	9
なま	生	なーま	នៅ	3
なまえ	名前	なまえ	ឈ្មោះ	1
なまたまご	生卵	なまたーまご	ពងនៅ	4
なまやさい	生野菜	なまやーさい	បន្លែនៅ	3
ならいます【ならう1】		ならいまーす	រៀន	1
なります【なる1】		なりまーす	ក្លាយជា	1
なるほど		なるほど	ពិតមែនហើយ	15
に				
にがて(な)	苦手(な)	にがて	ខ្សោយ ឬ មិនច្នៃកែ	1
にぎやか(な)		にぎーやか	អ្វីអរ	13
にく	肉	にくー	សាច់	3
にくりょうり	肉料理	にくりよーり	ម្ហូបសាច់	3
にじょうじょう	二条城	にじょーじょう	ប្រាសាទNijoo-jooនៅក្បែរ	13
にち(にちようび)	日	にーち	ថ្ងៃអាទិត្យ	8
にち(じゅうごにち)	～日(15日)	——	ថ្ងៃទី (ថ្ងៃទី១៥)	9
にちかん／～にちかん／かかん／ ～かかん	～日間	～にちーかん／ かーかん	ថ្ងៃ(ចំនួនថ្ងៃ)	7
にちじ	日時	にーちじ	ថ្ងៃនិងពេលវេលា	8
にほん／にっぽん	日本	にほーん／にっぽーん	ប្រទេសជប៉ុន	4
にほんご	日本語	にほんご	ភាសាជប៉ុន	7
にほんじゅう	日本中	にほんじゅう	ពេញប្រទេសជប៉ុន	10
にほんじん	日本人	にほんじーん	ជនជាតិជប៉ុន	4
にほんせい	日本製	にほんせい	ផលិតផលជប៉ុន	12
にほんてき(な)	日本的(な)	にほんてき	ប្រពៃណីបែបជប៉ុន	13
にほんまつり	日本祭	にほんまーつり	ពិធីបុណ្យជប៉ុន	7
にます【にる2】		にまーす	ស្រាវជ្រាវ	2
にもつ		にーもつ	គំរូ	13
ニューイヤーパーティー		ニューイヤーパー ティー	ដប់លៀងពេលចូលឆ្នាំ	9
にゅうがく(します)【(する3)】	入学(します)	にゅうがく	ការចូលរៀន	10
にゅうがくしけん	入学試験	にゅうがくしけーん	ការប្រឡងចូលរៀន	10
にゅうじょうりょう	入場料	にゅうじょーりょう	តម្លៃចូលក្នុងទីកន្លែង	8
ニュース		ニューース	ព័ត៌មាន	17
にわ		にわ	សួនច្បារ	13
にん／～にん	～人	——	នាក់(ប្រើសម្រាប់រាប់មនុស្ស)	1

	ことば	かんじ	アクセント	クメールご	か
	にんき	人気	にんき	ប្រជាប្រិយភាព	3
	にんぎょう		にんぎょう	តុក្កតា	16
ぬ	ぬります【ぬる1】		ぬりまーす	លាប	4
ね	ねがいごと	願い事	ねがいごと	ពរជ័យ	10
	ねがいます【ねがう1】	願います	ねがいまーす	អង្វរសុំពរ	10
	ネクタイ		ネークタイ	ក្រវ៉ាត់ក	2
	ねだん		ねだん	តម្លៃ	11
	ネックレス		ネーックレス	ខ្សែក	2
	ネット		ネット	អ៊ីនធឺណិត	11
	ネットショッピング		ネットショッッピング	ទិញតម្រូវការតាមអ៊ីនធឺណិត	11
	ねます【ねる2】	寝ます	ねまーす	ដេក	11
	ねむい		ねむい、ねむーい	ងងុយដេក	18
	ねん	年	ねーん	ឆ្នាំ	12
	ねん／～ねん	～年	——	ឆ្នាំ	11
	ねんかん／～ねんかん	～年間	～ねーんかん	ឆ្នាំ(ចំនួនឆ្នាំ)	16
	ねんかんパスポート	年間パスポート	ねんかんパスポート	លិខិតឆ្លងដែនប្រចាំឆ្នាំ	14
	ねんし	年始	ねーんし	ផ្ដើមឆ្នាំ	9
	ねんまつ	年末	ねんまつ	ចុងឆ្នាំ	9
	ねんまつねんし	年末年始	ねんまつねーんし	កំឡុងពេលចុងឆ្នាំចាស់ផ្ដើមឆ្នាំថ្មី	9
の	のこします【のこす1】		のこしまーす	បន្សល់	4
	のせます【のせる2】		のせまーす	ដាក់ពីលើ ឬ បន្ទប់ពីលើ	4
	のぞみ／のぞみちゃん		のぞみ / のぞみちゃん	កញ្ញា ល្អល្អមី	1ヌ
	のだ／のださん	(野田／野田さん)	のだ / のださん	លោក ល្អដាក់	1
	のど		のーど	បំពងករ	4
	のみます【のみ1】	飲みます	のみまーす	ផឹក	2
	のみもの	飲み物	のみーもの	ភេសជ្ជៈ	3
	のりか／のりかさん		のーりか / のーりかさん	លោកស្រី ល្អរីកា	7
	のります【のる1】	乗ります	のりまーす	ជិះ	5
	のんびり		のんびーり	ការលំហែ ឬ ទំនេរ	6
は	パーセント／～パーセント		～パーセント	ភាគរយ	11
	パーティー		パーティー	ជប់លៀង	1
	はい		はい	បាទ ឬ ចាស	3
	バイク		バイク	ម៉ូតូ	5
	はいゆう		はいゆう	ការសម្ដែងប្រុស	17
	はいります(さとうが)【はいる1】	入ります(さとうが)	はいりまーす	ដាក់ចូល ឬ បង (ដាក់ស្ដារចូល)	4
	baumkuchen		baumkuchen	នំbaumkuchen	1
	はきます【はく1】		はきまーす	ស្លៀក ឬ ពាក់	2
	はくぶつかん	博物館	はくぶつーかん	សារៈមន្ត្រី	14
	はこびます【はこぶ1】		はこびまーす	ដឹកជញ្ជូន	13
	はし		はーし	ចង្កឹះ	15
	はじまります【はじまる1】	始まります	はじまりまーす	ចាប់ផ្ដើម	7
	はじめ	始め	はじめ	ដំបូង ឬ លើកដំបូង	5
	はじめごろ	始めごろ	はじめーごろ	ដំណាក់កាលដំបូង	13
	はじめて		はじーめて	ជាលើកដំបូង	2
	はじめまして		はじめまーして	រីករាយដែលបានស្គាល់	1
	はじめます【はじめる2】	始めます	はじめまーす	ចាប់ផ្ដើម	4
	ばしょ	場所	ばしょ	ទីកន្លែង	6
	はしります【はする1】	走ります	はしりまーす	រត់	5ヌ
	バス		バス	ឡានក្រុង	5
	はずかしい		はずかしーい	ខ្មាសអៀន	18
	パスタ		パスタ	ប៉ាស្តា	4
	バター		バター	ប៊ី	4
	はたらきます【はたらく1】	働きます	はたらきまーす	ធ្វើការ	1
	バッグ		バッグ	កាបូប	15
	はな	花	はな	ផ្កា	2
	はな		はな	ច្រមុះ	2
	はなし	話	はなし	រឿង	1
	はなします【はなす1】	話します	はなしまーす	និយាយ ឬ ជជែក	1

ことば	かんじ	アクセント	クメールご	か
はは	母	はーは	ម្តាយ (ម្តាយយើង)	2
ははは		_____	ហាសហាស(ប្រើសម្រាប់សើច)	4
はやい(はやく)	早い(早く)	はやーい(はーやく)	លឿន ឬ មុន(ចេញមុនម៉ោង)	5
バラ		バラ	ផ្កាកុលាប	18
はらいます【はらう1】		はらいまーす	ចាយលុយ ជំនាយលុយ ឬ បង់លុយ	16
パリ		パーリ	ទីក្រុងប៉ារីស	4
はりがみ		はりがみ	ផ្លូវរូបភាព / ខិត្តប័ណ្ណ	7
はります【はる1】		はりまーす	បិទ (បទការ ឬ បិទអ្វីមួយជាប់នឹងជញ្ជាំង)	14
はる	春	はーる	រដូវផ្ការីក	13
はれます【はれる2】	晴れます	はれまーす	មេឃស្រាល:	6
はん／～はん	～半	～はーん	កន្លះ ឬ ពាក់កណ្តាល	7
ばん		ばん	យប់	10
パン		パーン	នំប៉័ង	4
バンガロール		バンガローール	ទីក្រុង Bangalore (ប្រទេសឥណ្ឌា)	1
パンフレット		パンフレット	ខិត្តប័ណ្ណ	14
ばんめ／～ばんめ	～番目	～ばんめー	ទី (លេខរៀងទី)	1
ひ	日	ひー、ひ	ថ្ងៃ	1
ピアノ		ピアノ	ព្យាណូ	17
ビーチ		ビーチ	រន្ទេសមុទ្រ	5
ビーフ		ビーフ	សាច់គោ	3
ビーフステーキ		ビーフステーキ	សាច់គោអាំង	3
ピーマン		ピーマン	ម្ទេសផ្លែក	1
ビール		ビール	ស្រាបៀរ	4
ひきます【ひく1】		ひきまーす	លេង(លេងភ្លេង លេងតន្ត្រី)	17
ひくい	低い	ひくーい	ទាប	2
ピクニック		ピクニック	ការយកអាហារទៅញុំជុំគ្នានៅខាងក្រៅ	6
ひこうき		ひこーうき	យន្តហោះ	5
ピザ		ピザ	ភីហ្សា	4
ひさしぶり		ひさしぶり	ខានជួបគ្នាយូរហើយ	9
ビジネス		ビジネス	អាជីវកម្ម	17
びじゅつかん		びじゅつーかん	សារ:មន្ទីរសិល្បៈ	14
ひだりて	左手	ひだりて	ដៃឆ្វេង	4
びっくり		びっくーり	ការភ្ញាក់ផ្អើល	12
びっくりします【びっくりする3】		びっくーりします	ភ្ញាក់ផ្អើល	17
ひっし(な)		ひっし	ជាន់ខ្លាំង ឬ យ៉ាងពេញទំហឹង	10
ひつよう(な)	必要(な)	ひつよう	សំខាន់	7
ビデオカメラ		ビデオカメラ	ម៉ាស៊ីនថតវីដេអូ	7
ひと	人	ひと、～ひとー	មនុស្ស	1
ひどい		ひどーい	អាក្រក់	18
ひとつ	1つ／一つ	ひとつ	មួយ(ប្រើសម្រាប់រាប់របស់)	3
ひとばんじゅう		ひとばんじゅう	ពេញមួយយប់	8
ひとり	1人／一人	ひとり	ម្នាក់(មនុស្សម្នាក់)	2
ひま(な)		ひま	ទំនេរ	7
ひみつ		ひみつ	រឿងសម្ងាត់	10
びょうき	病気	びょうき	ជំងឺ	1
ひらがな		ひらがーな	អក្សរហ៊ីរ៉ាហ្កាណា	14
ひる	昼	ひるー	ពេលថ្ងៃ	5
ひるごはん	昼ご飯	ひるごーはん	អាហារពេលថ្ងៃត្រង់	3
ひろい	広い	ひろーい	ទូលាយ	6
ひろいます【ひろう1】		ひろいまーす	ប្រមូល	16
ひろば	広場	ひろーろば	ទីផ្តោសម្រាប់ធ្វើពិធី	7
ふ	服	ふー	សម្លៀកបំពាក់	5
ふくおか	福岡	ふくーおか	ខេត្តហ្វុគូកា	9
ふくぎ(な)		ふくぎ	ដៃស្តុកស្តាយ	12
ふくろ		ふくろー	ថង់ (ថង់ផ្លាស្ទិក)	15
ふし		ふーし	អ្នកចម្បាំង	14
ふじい／ふじいさん	藤井／藤井さん	ふじい / ふじいさん	លោក ហ្វុគីដឺ	7
ふた		ふた	គំរូប	11
ふたつ	2つ／二つ	ふたつ	ពី(ប្រើសម្រាប់រាប់របស់)	3
ふたにく	ふた肉	ふたにく	សាច់ជ្រូក	3

ことば	かんじ	アクセント	クメールご	か
ふたり	2人／二人	ふたりー	ពីនាក់	1
ふだん		ふーだん	តែងតែធម្មតា ឬ តាមធម្មតា	5
ふつか	2日／二日	ふつかー	ថ្ងៃទី២	7
ぶつきょう	仏教	ぶーつきょう	សាសនាព្រះពុទ្ធ	13
ふね	船	ふーね	កប៉ាល់	5
ふべん(な)	不便(な)	ふーべん	មិនស្រួល គ្មានជាសុខភាព	7
ふゆ	冬	ふゆー	រដូវរងា	15
ふゆやすみ	冬休み	ふゆやーすみ	សម្រាករដូវរងា	9
フライ		フライー	អាហារបំពង	3
ブラウス		ブラウスー	អាវស្រី	16
フランス		フランスー	ប្រទេសបារាំង	4
フリーマーケット		フリーマーケットー	ទីផ្សារសេរី	16
ふります【ふる1】		ふりまーす	ធ្លាក់(ធ្លាក់ព្រិល ឬ ធ្លាក់ភ្លៀង)	5
プリンター		プリンターー	ម៉ាស៊ីនបោះពុម្ព	15
ふるい	古い	ふるーい	ចាស់	6
ふるさと		ふるーさと	ស្រុកកំណើត	10
フルーツ		フルーツー	ផ្លែឈើ	3
プレゼント		プレーゼント	អំណោយ	9
ブログ		ブログー	ប្លុក	14
プログラム		プログーラム	កម្មវិធី	7
プロポーズ(します)【する3】		プロポーズー	សំណើ ឬ ស្នើសុំ(សំណើសុំការរៀបការ)	10
ふん／～ふん／ぶん	～分	～ふん	នាទី	6
ふんいき		ふんいーき	បរិយាកាស	13
ぶんか	文化	ぶんかー	វប្បធម៌	6
ぶんかざい	(文化ざい)	ぶんかーざい	សម្បត្តិវប្បធម៌	14
ぶんかセンター	文化センター	ぶんかセーんたー	មជ្ឈមណ្ឌលវប្បធម៌	8
ぶんかむら	文化むら	ぶんかむらー	ភូមិវប្បធម៌	6
へ		——	ហេ (ជាពាក្យឧទាស)	3
ベジタリアン		ベジターリアン	អ្នកបួស	3
ペットボトル		ペットボートル	ដបប្លាស្ទិក	16
へや		へやー	បន្ទប់	1
へらします【へらす1】		へらしまーす	បន្ថយ	15
ヘルシー(な)		ヘルシー	មានសុខភាពល្អ	6
ペン		ペーン	ប៊ិច	8
べんきょう(します)【する3】	勉強(します)	べんきょうー	រៀន	1
べんり(な)	便利(な)	べんり	ងាយស្រួល	6
ほ		——		
ほう	方	ほうー	ជាង ឬ ផ្នែកខាង	12
ぼうえき		ぼうえきー	ជំនួញ ឬ អាជីវកម្ម	17
ぼうえきがいしゃ	ぼうえき会社	ぼうえきがーいしゃ	ក្រុមហ៊ុនជំនួញ	17
ぼうし		ぼうしー	មួក	2
ポーク		ポークー	សាច់ជ្រូក	3
ホープ		ホーブ	ក្តីសង្ឃឹម	1
ホール		ホーール	សាល	7
ほか		ほかー	ផ្សេងទៀត	1
ぼく		ぼーく	ខ្ញុំ	10ヌ
ほし		ほしー	ផ្កាយ	10
ほしい		ほしーい	ចង់បាន	1
ほしゅう	募集	ほしゅうー	ការជ្រើសរើសបុគ្គលិក	7
ポスター		ポスターー	ផ្លូវរូបភាព	14
ほっ		——	ការដកដង្ហើមធំ	5
ほっかいどう	北海道	ほっかーいどう	ទីក្រុងហុកកៃដូ	9
ほっとします【ほっとする3】		ほっとしまーす	ធ្ងន់ចិត្ត	5
ホテル		ホーテル	សណ្ឋាគារ	5
ほとけさま		ほとけさーま	ព្រះពុទ្ធ	10
ほめます【ほめる2】		ほめまーす	សរសើរ	18
ほら		——	មើលនោះ(ជាពាក្យឧទាស)	2
ボランティア		ボランティア	អ្នកស្ម័គ្រចិត្ត	7
ボランティアスタッフ		ボランティアスタッフ	បុគ្គលិកស្ម័គ្រចិត្ត	7
ほん	本	ほんー	សៀវភៅ	1
ほん／ほん／ぼん	～本	——	ដើម (ប្រើសម្រាប់រាប់របស់ផ្សេងៗ)	3

	ことば	かんじ	アクセント	クメールご	か
	ぼんおどり		ぼんおーどり	ពិធីរាំពេលបុណ្យភ្លឺ	7
	ほんとう		ほんとう	ពិត ពិតប្រាកដ	17
	ほんとうに		ほんとうに	ពិតមែន	9
	ほんや	本屋	ほーんや	ហាងលក់សៀវភៅ	1
ま	まあ		まーあ	ម៉ា.....(ជាពាក្យឧទាសប្រើសម្រាប់មុនស្សៀស)	1៤
	まあまあ(な)		まあまーあ、まーあまあ	ធម្មតា មិនមានអ្វីជាពិសេសទេ	6
	まい／～まい		_____	សន្លឹក(ប្រើសម្រាប់រាប់របស់ស្តើងៗ)	14៤
	まいあさ	毎朝	まーいあさ	រាល់ព្រឹក	3
	マイク		マーイク	មីក្រូហ្វូន	8
	まいしゅう	毎週	まいしゅう	រាល់សប្តាហ៍	10
	まいつき	毎月	まいつき	រាល់ខែ	14
	まいとし	毎年	まいとし	រាល់ឆ្នាំ	9
	まいにち	毎日	まーいにち	រាល់ថ្ងៃ	3
	まえ	前	まーえ	មុខ ឬ ខាងមុខ	2
	まご		まごー	ចៅ	2
	まこと／まことさん	誠／誠さん	まこと / まことさん	លោក ម៉ាកូតុ	1
	まじめ(な)		まじめ	ឧស្សាហ៍ព្យាយាម ឬ ច្បាស់លាស់	1
	まず		まーず	ជាដំបូង	4
	まずしい		まずしーい	ក្រ ឬ ក្រីក្រ	17
	また		またー	ម្តងទៀត	2
	まだ		まーだ	នៅឡើយ	4
	まち	町	まちー	ទីក្រុង	1
	まちあわせ	待ちあわせ	まちあわせ	ការណាត់ជួប	18
	まちじゅう	町中	まちじゅう	ជុំវិញទីក្រុង	13
	まちます【まつ1】	待ちます	まちまーす	រង់ចាំ	4
	まっすぐ(な)		まっすーぐ	ត្រង់ ឬ ទៅត្រង់	13
	まっちゃ	(まっ茶)	まっちゃ	matcha (តែបៃតង)	14
	まつり	祭り(祭)	まつり	ពិធីបុណ្យ	7
	まど		まーど	បង្អួច	15
	マナー		マナー	អាកប្បកិរិយា	4
	まよいます【まよう1】		まよいまーす	វង្វេង ឬ វង្វេងផ្លូវ	18
	マヨネーズ		マヨネーズ	នំអាំងប្រឡាក់ម៉ាយូណេស	4
	マヨネーズ(マヨ)		マヨネーズ(マヨ)	ម៉ាយូណេស	4
	マヨラー		マヨラー	អ្នកចូលចិត្តម៉ាយូណេស	4
	まり／まりさん		まーり／まーりさん	លោកស្រី ម៉ារី	10
	まるい		まるい、まるーい	មូល	6
	マレーシア		マレーシア	ប្រទេសម៉ាឡេស៊ី	17
	マレーシアご	マレーシア語	マレーシアご	ភាសាម៉ាឡេស៊ី	17
	マンガ		マンガ	សៀវភៅគំនូរ	1
	マンガきょうしつ		マンガきょうしつ	ផ្នែករៀនគូសគំនូរកុក្កកា	7
	まんぞく(します)【する3】	満足(します)	まーんぞく	ការពេញចិត្ត	12
み	みえます【みえる2】	見えます	みえまーす	មើលឃើញ	5
	みぎ	右	みぎ	ស្តាំ	4៤
	みぎて	右手	みぎて	ដៃស្តាំ	4៤
	みじかい(みじかく)	短い(短く)	みじかーい(みじかーく)	ខ្លី	2
	みず	水	みず	ទឹក	11
	みずしま／みずしまさん	水島／水島さん	みずしま / みずしまさん	លោក មិហ្សឹស៊ីម៉ា	16
	みずの／みずのさん	(水野／水野さん)	みーずの / みーずのさん	លោកស្រី មិហ្សឹណុ	17
	みせ	店	みせー	ហាង ឬ តូប	1
	みせます【みせる2】	見せます	みせまーす	បង្ហាញ	9
	みそしる		みそしーる	ស៊ុបមីសុ (ស៊ុបបែបជប៉ុន)	4
	みち	道	みち	ផ្លូវ	5
	みっか	3日／三日	みっか	ថ្ងៃទី៣	7
	みっつ	3つ／三つ	みっつー	បី(ប្រើសម្រាប់រាប់របស់)	3
	みどり		みーどり	បៃតង	1៤
	みなさん		みなーさん	អ្នកទាំងអស់គ្នា	4
	みなみ	南	みなみ	ខាងត្បូង	17
	みます【みる2】	見ます	みまーす	មើល	1
	ミュージアム		ミュージアム	សារៈមន្ត្រី	14

	ことば	かんじ	アクセント	クメールご	か
	ミュージアムショップ		ミュージアムショ ^ツ ップ	ហាងសារមន្តីរ	14
	ミルク		ミ ^ル ク	ទឹកដោះគោ	4
	みんな		みんな ^ー	អ្នកទាំងអស់គ្នា	4
む	むいか	6日／六日	むい ^か	ថ្ងៃទី៦	9
	むかえます【むかえる2】		むかえ ^ま ーす	សូមស្នាក់មន៍ (ថ្ងៃចូលឆ្នាំសកល)	9
	むかし		むか ^し	កាលពីបុរាណ	6
	むずかしい		むずか ^{しい} 、 むずか ^し ーい	ពិបាក	8
	むすこ		むす ^こ	កូនប្រុស(កូនរបស់យើង)	1
	むすこさん		むすこ ^{さん}	កូនប្រុស(កូនរបស់គេ)	2
	むすめ		むす ^め ー	កូនស្រី(កូនរបស់យើង)	10
	むだ(な)		むだ ^ー	ដែលអត់បានការ ឬ ដែលគតប្រយោជន៍	15
	むだにします		むだに ^{しま} ーす	ខ្លះខ្លាយ	15
	むらかみはるき	村上春樹	むらかみ ^は ーるき	ជាឈ្មោះអ្នកសរសេរប្រលោមលោក	1
	むりよう	無料	むり ^{よう}	គតគិតថ្លៃ	6
め	め	目	め ^ー	ភ្នែក	2
	メール		メ ^{ール}	អ៊ីមែល	2
	めがね		め ^ー がね	វ៉ែនតា	2
	メキシコ		メ ^{キシコ}	ប្រទេសម៉ិកស៊ិកូ	9
	めずらしい		めずら ^し ーい	ប្លែក កម្រ (របស់កម្រ)	3
	メダル		メ ^{ダル}	មេដាយ	17
	メッセージ		メ ^{ッセージ}	សារ	4
	メニュー		メ ^{ニュー}	បញ្ជីមុខម្ហូប	3
	メモ		メ ^モ	កត់ចំណាំ	15A
	めんどう(な)		めん ^ど ーう	មានបញ្ហា	11
も	もう		も ^う	រួចរាល់	4
	もう		もう ^ー	ទៀត	10
	もうしこみます【もうしこむ1】		もうしこ ^み ま ^ー す	ដាក់ពាក្យសុំ	7
	もくようび	木よう日	もく ^よ う ^び	ថ្ងៃព្រហស្បតិ៍	14
	もじ		も ^じ	អក្សរ	18
	もちます【もつ1】	持ちます	もち ^ま ーす	យូរ ឬ កាន់	2
	もちろん		もち ^ろ ん	ពិតប្រាកដ ឬ ពិតណាស់	6
	もったいない		も ^っ た ^い な ^ー い	ដែលខ្លះខ្លាយ	15
	もっていきます【もっていく1】	持っていきます	も ^っ て ^い き ^ま ー ^す 、 も ^っ て ^い き ^ま す	យកទៅ ឬ កាន់ទៅ	5
	もってきます【もってくる3】	もってきます	も ^っ て ^き ま ^ー す、 も ^っ て ^き ま ^す	កាន់យកមក	8
	もっと		も ^っ と	ទៀត ឬ ថែមទៀត	4
	モデル		モ ^{デル} 、モデル ^ー	ម៉ូដែល ឬ គំរូ	12
	もどります【もどる1】		も ^ど り ^ま ー ^す	ត្រឡប់មក	9
	もの		もの ^ー	របស់	1
	モノレール		モノ ^{レール}	រថភ្លើង	5
	もらいます【もらう1】		もら ^い ま ^ー す	ទទួល	2
	もり	森	も ^り	ព្រៃឈើ	5
	もりかわ／もりかわさん	森川／森川さん	も ^り ー ^か わ／ も ^り ー ^か わ ^{さん}	លោក ម៉ូរិកាវ៉ា	16
	もんだい	問題	も ^ん だ ^い	បញ្ហា	5
や	やぎ／やぎさん	(八木／八木さん)	や ^ぎ ー／ や ^ぎ さん	លោក យ៉ាហ្គិ	9
	やきます【やく1】		や ^き ま ^ー す	អាំង ឬ ដុត	4
	やきもの		や ^き もの ^ー	គ្រឿងស្នូន	14
	やくそく		やく ^そ く	ការសន្យា	1
	やくにたちます		やく ^に に ^た ち ^ま ー ^す	មានប្រយោជន៍	15
	やさい	野菜	やさ ^い	បន្លែ	1
	やさしい		やさ ^{しい} 、 やさ ^し ーい	ចិត្តល្អ	1
	やすい	安い	やす ^い	ថោក	2
	やすみ	休み	やす ^み ー	ថ្ងៃសម្រាក	1
	やすみます【やすむ1】	休みます	やす ^み ま ^ー す	សម្រាក	7
	やぶれます【やぶれる2】		や ^ぶ れ ^ま ー ^す	រំហែក	16
	やま	山	や ^ま ー	ភ្នំ	5
	やまだ／やまださん	(山田／山田さん)	や ^ま だ / や ^ま だ ^{さん}	លោកស្រី យ៉ាម៉ាដាក់	1
	やまのぼり	(山のぼり)	や ^ま の ^ー ぼ ^り	ភ្ញើងភ្នំ	6

	ことば	かんじ	アクセント	クメールご	か
	やまもと／やまもとさん	山本／山本さん	やまもと / やまもとさん	លោក យ៉ាម៉ាម៉ូតូ	16
	やめます【やめる2】		やめまーす	ឈប់ ឬ សុំឈប់	17
	やります【やる1】		やりまーす	ធ្វើ	7
ゆ	ゆうこ／ゆうこさん		ゆうこ／ゆうこさん	លោកស្រី យូកូ	11
	ユーザーコメント		ユーザーコメント	មតិអ្នកប្រើ	11
	ゆうしょう(します)【(する3)】		ゆうしょう	ទទួលជ័យលាភី	8
	ゆうびんきょく		ゆうびんきょく	ការិយាល័យប្រៃសណីយ៍	9
	ゆうめい(な)	有名(な)	ゆうめい	ល្បីល្បាញ	1
	ゆずります【ゆずる1】		ゆずりまーす	ផ្ទេរអោយ ឬ លើកអោយ	17
	ゆたか(な)		ゆーたか	សម្បូរបែប ឬ សម្បូរហូរហៀរ	5
	ゆっくり		ゆっくーり	យឺតៗ	9
	ゆっくり(します)【ゆっくりにする3】		ゆっくーり(します)	សម្រាកសំហែរ	17
	ゆみ／ゆみさん		ゆーみ／ゆーみさん	លោកស្រី យូមី	17
ゆめ		ゆめー	សុបិន្ត	10	
ゆれます【ゆれる2】		ゆれまーす	រញ្ជួយ	5	
よ	よう／～よう	～用	～よう	សម្រាប់	16
	ようしょく	洋食	ようしょく	អាហារបែបអឺរ៉ុប	3
	ヨーロッパ		ヨーロッパ	អឺរ៉ុប	14
	よかったです		よーかっただ	ប្រសិនបើចូលចិត្ត ឬ ប្រសិនបើជាការល្អ	3
	よく		よーく	ញឹកញាប់	1
	よく		よーく	ល្អ	1
	よくじつ	翌日	よくじつ	ថ្ងៃបន្ទាប់	12
	よごします【よごす1】		よごしまーす	ធ្វើអោយប្រឡាក់	15
	よごれます【よごれる2】		よごれまーす	កខ្វក់ ឬ ប្រឡាក់	16
	よした／よしたさん		よした / よしたさん	លោក យូស៊ីដាក់	12
	よっか	4日／四日	よっか	ថ្ងៃទី៤	9
	よみます【よむ1】	読みます	よみまーす	អាន	7
	よやく(します)【(する3)】	予約(します)	よやく	កក់ទុក	5
	よる	夜	よーる	យប់	18
	よろこびます【よろこぶ1】	喜びます	よろこびまーす	សប្បាយចិត្ត ឬ រីករឹបចិត្ត	9
よろしく		よろしく	ជាពាក្យប្រើពេលអោយគេដឹងអ្វីមួយ ឬ ពេលពឹងពាក់អ្នកណាម្នាក់	7	
よわい		よわーい	ខ្សោយ	12	
ら	ラーメン		ラーメン	មី(មីដប៉ុន)	17
	らいげつ	来月	らーいげつ	ខែក្រោយ	16
	らいしゅう	来週	らいしゅう	សប្តាហ៍ក្រោយ	7
	らいねん	来年	らいねん	ឆ្នាំក្រោយ	8
	ライブハウス		ライブハウス	កន្លែងជីកស្រា ឬ បារ	5
	らく(な)	(楽(な))	らくー	សប្បាយ ឬ ងាយស្រួល	5
	リーダー		リーダー	អ្នកដឹកនាំ	18
り	りん(します)【(する3)】		りん	លេងលះ	17
	リサイクル		リサイクル	កែច្នៃឡើងវិញ	16
	リサイクルショップ		リサイクルショップ	ហាងកែច្នៃឡើងវិញ	16
	りゆう		りゆう	ហេតុផល	11
	りゆうがく(します)【(する3)】	留学(します)	りゆうがく	ទៅរៀននៅបរទេស	4
	りゆうがくせい	留学生	りゆうがくーせい	និស្សិតបរទេស	17
	りょう		りょう	ចំណុះ ឬ ចំនួន	3
	りょうきん	料金	りょうきん	ទឹកប្រាក់	6
	りょうしん	両親	りょうしん	ឪពុកម្តាយ	9
	りょうり	料理	りょうり	ម្ហូប	2
	りょこう(します)【(する3)】	旅行(します)	りょこう	ដំណើរកំសាន្ត	1
	りょこうがいしゃ	旅行会社	りょこうがーいしゃ	ភ្នាក់ងារទេសចរណ៍	2
	リラックス(します)【(する3)】		リラックス	ការសំរាកសំហែរ	6
れ	れいぞうこ		れいぞうこ	ទូទឹកកក	11
	れきし	歴史	れきし	ប្រវត្តិសាស្ត្រ	6
	れきしてき(な)	歴史的(な)	れきしてき	បែបប្រវត្តិសាស្ត្រ	13
	レストラン		レストラン	ភោជនីយដ្ឋាន	1
	レモン		レモン	ក្រូចឆ្មារ	4
	れんしゅう(します)【(する3)】		れんしゅう	អនុវត្ត	5
	レンタカー		レンタカー	ឡានជួល	5

	ことば	かんじ	アクセント	クメールご	か
	レンタル(します) (【する3】)		レ-ンタル	ជួល	5
	レンタルショップ		レンタルシヨ-ツプ	ហាងជួល	16
	れんらく(します) (【する3】)		れんらく	ទាក់ទង	7
	れんらくさき		れんらくさき	អាស័យដ្ឋានទំនាក់ទំនង	7
ろ	ロ-ストチキン		ロ-ストチ-キン	មាន់អាំង	3
	ロッカー		ロ-ツカー	ទូតូចៗសម្រាប់ដាក់កំរិត	14
	ロビー		ロ-ビー	កន្លែងទទួលភ្ញៀវ	14
わ	わあ		——	វ៉ាវ.....(ពាក្យឧទាស)	13
	ワイン		ワ-イン	ស្រាទំពាំងបាយជូ	3
	わかい	若い	わか-い	ក្មេង	10
	わかります【わかる1】		わかりま-す	យល់ ឬ ដឹង	4
	わけます【わかる2】		わけま-す	បែងចែក	15
	わしょく	和食	わしょく	អាហារបែបជប៉ុន	3
	わすれます【わすれる2】		わすれま-す	ភ្លេច	1
	わすれもの		わすれもの	ភ្លេចរបស់	7
	わたし	私	わたし	ខ្ញុំ	1
	わたしたち	私たち	わたし-たち	ពួកយើងខ្ញុំ	7
	わらいます【わらう1】		わらいま-す	សើច	2
	わりばし		わりばし	ចង្កី: ឈើដែលប្រើហើយចោល	15
	わりびき		わりびき	បញ្ឈ: តម្លៃ	14
	わるい	悪い	わる-い	អាក្រក់	7